



ប្រសិទ្ធភាពហ្វាយនែន
Prasethpheap Finance

ប្រសិទ្ធភាព ហ្វាយនែន ភីអិលស៊ី
Prasethpheap Finance Plc.

របាយការណ៍ ប្រចាំឆ្នាំ ២០២០

...ធ្វើឲ្យជីវិតកាន់តែប្រសើរ!
... Making Life Better!

ការិយាល័យកណ្តាល

អាសយដ្ឋាន: អាគារលេខ ១៣២ ផ្លូវ ១៩៣ កែង ៣៨៨
សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ

Tel & Fax : (855) 23 97 0000

Email : info@prasethpheapfinance.com

Website : www.prasethpheapfinance.com

មាតិកា

ទំព័រ

❖ ចក្ខុវិស័យ និងបេសកកម្ម	
❖ ចំណាប់អារម្មណ៍របស់ ប្រធានក្រុមប្រឹក្សាភិបាល.....	១
❖ ចំណាប់អារម្មណ៍របស់អគ្គនាយក	៣
❖ ព្រឹត្តិការណ៍សំខាន់ៗ	៤
❖ សមិទ្ធផល របស់ប្រសិទ្ធភាព ហ្វាយនែន ភីអិលស៊ី.....	៧
❖ បរិយាកាសអាជីវកម្មនៅកម្ពុជា	៩
❖ រចនាសម្ព័ន្ធ របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រសិទ្ធភាពហ្វាយនែន ភីអិលស៊ី	១២
❖ ភាគទុនិក	១៣
❖ ប្រវត្តិរបស់អតិថិជនរបស់យើង	១៣
❖ លទ្ធផលផ្នែកប្រតិបត្តិការ	២៨
❖ របាយការណ៍ហិរញ្ញវត្ថុ	៣២
▪ របាយការណ៍របស់ក្រុមប្រឹក្សាភិបាល.....	៣៣
▪ របាយការណ៍របស់សវនកម្មឯករាជ្យ	៣៧
▪ តារាងតុល្យការ.....	៤១
▪ របាយការណ៍លទ្ធផល	៤២
▪ របាយការណ៍ស្តីពីបម្រែបម្រួលមូលធន	៤៣
❖ ទំនាក់ទំនង	៤៦





ប្រសិទ្ធភាពហ្វាយនែន
Prasethpheap Finance

ចក្ខុវិស័យ និងបេសកកម្ម

ចក្ខុវិស័យ

ជាក្រឹះស្ថានដែលមានទំនុកចិត្ត
និងឈានមុខគេជាភ្នាក់ងារប្រទេសកម្ពុជា។

បេសកកម្ម

ផ្តល់សេវាកម្មហិរញ្ញវត្ថុ ដល់ប្រជាពលរដ្ឋ
តាមទីប្រជុំជន និងជនបទ ប្រកបដោយ
តម្លាភាព និងក្រមសីលធម៌វិជ្ជាជីវៈ។

ចំណាប់អារម្មណ៍របស់ ប្រជាជនក្រុមប្រឹក្សាភិបាល



នោះបីជាបទបញ្ញត្តិផ្សេងៗ និងអត្រាការច្រក់មានការ ដ្ឋានប្តូរ ការប្រែប្រួលទីផ្សារ និងកំណើននៃការប្រកួត ប្រជែង និងមានបញ្ហាប្រឈមមួយចំនួនក៏ដោយ ក៏យើង ឃើញថាជានេះគឺជាឱកាសល្អសម្រាប់យើងដែរ។ យើងប្តេជ្ញា អនុវត្តយុទ្ធសាស្ត្រដ៏ត្រឹមត្រូវ និងផ្តល់ជូននូវផលិតផល និង សេវាកម្មល្អៗរបស់យើង ដែលជួយពង្រឹងដល់វប្បធម៌ ក៏ដូចជាដល់បុគ្គលិកយើង ដើម្បី ជំរុញកំណើន និងទទួលយកអត្ថប្រយោជន៍ពីការដ្ឋានប្តូរក្នុងទីផ្សារ។

អ្វីដែលរយៈពេលកន្លងនេះបានបង្ហាញក៏ថា យុទ្ធសាស្ត្ររបស់យើងកំពុងដំណើរ ការទៅយ៉ាងល្អ។ យើងមានទំនុកចិត្តជាងសព្វមួយដង ព្រោះយើងបានជ្រើសរើសយុទ្ធ សាស្ត្រដ៏ត្រឹមត្រូវ ហើយយើងក៏មានធនធានមនុស្សពោរពេញដោយសមត្ថភាព ដើម្បី ប្រឈមនឹងការងារផ្សេងៗក្នុងថ្ងៃអនាគត។ ខណៈដែលយើងកំពុងបន្តស្វែងរក កំណើនប្រកបដោយការទទួលខុសត្រូវ និងនិរន្តរភាព យើងនឹងបន្តពង្រឹងអតិថិជន និងម្ចាស់ភាគហ៊ុន ចូលរួមក្នុងការធ្វើដំណើររបស់យើងដោយដឹកនាំក្នុងកាត់ពេល វេលាដ៏លំបាក នៅកាន់អនាគតដ៏ត្រចះត្រចង់។

ពីមួយឆ្នាំទៅមួយឆ្នាំ ទុនវិនិយោគសរុបរបស់យើងបានកើនឡើង ខណៈពេល ដែលកម្ចីហ្វាសកាលកំណត់បានថយចុះពីមួយទៅមួយ ទៅមួយទៅដល់ចំណុចមួយដែលកម្ចី ទាំងបោះមិនប៉ះពាល់ដល់គុណភាពនៃការផ្តល់កម្ចីរបស់យើងឡើយ។ លើសពី នេះបុគ្គលិករបស់យើងមិនត្រឹមតែមានសមត្ថភាពផ្តល់សេវាកម្មកម្ចីលឿនរហ័ស និង មានប្រសិទ្ធភាពប៉ុណ្ណោះទេ ពួកគេកាត់ថែមទាំងមានសមត្ថភាពគ្រប់គ្រងចំណូល និង ចំណាយផ្សេងៗតាមរយៈបញ្ជីសាខាយើងផងដែរ។ ជាក្នុងឆ្នាំ២០១៩ប្រសិទ្ធភាព ហ្វាយណែនមានកំណើនគួរឱ្យកត់សម្គាល់ តាមរយៈការផ្តល់សេវាហិរញ្ញវត្ថុប្រកប ដោយនិរន្តរភាព និងការទទួលខុសត្រូវ ដល់ប្រជាពលរដ្ឋដែលមានចំណូលទាប អាជីវ កម្មខ្នាតតូច និងកសិករ។ គិតត្រឹមខែធ្នូ ឆ្នាំ២០២០ ប្រសិទ្ធភាពហ្វាយណែនបានបម្រើ សេវាកម្មហិរញ្ញវត្ថុដល់អតិថិជនសកម្មចំនួន ១.០៥២លាន ដែលគិតជាទឹកច្រក់ សរុបមានចំនួន ៤.១២៨.៧៨៧ដុល្លារ។ ឥណទានដែលមានហានិភ័យរក្សាជាត្រឹម

១,៤៣% មកត្រឹមចុងខែធ្នូ ឆ្នាំ២០២០។ ដូច្នេះ វាបានបង្ហាញអំពីកិច្ចខិតខំប្រឹងប្រែងរបស់បុគ្គលិកប្រតិបត្តិការរបស់យើងជោគមិតសាខាក្នុងការដោះស្រាយកម្ចីម្ចាស់កាលកំណត់។

ក្នុងឆ្នាំ២០២១ ប្រសិទ្ធភាព ប្រាយនៃន មានគោលបំណងបង្កើនប្រសិទ្ធភាព និងសមត្ថភាព នៃប្រតិបត្តិការរបស់យើង ក៏ដូចជាបើកសាខាថ្មីបន្ថែមទៀតដើម្បីបង្កើនភាគហ៊ុនក្នុងទីផ្សារ និងទាក់ទាញម្ចាស់ភាគហ៊ុនថ្មីបន្ថែមទៀតដោយអនុវត្តតាមផែនការអាជីវកម្ម៥ឆ្នាំរបស់យើង។ ដោយយោងទៅលើការប្រកួតប្រជែងទីផ្សារ និងតម្រូវការរបស់អតិថិជន ថ្នាក់គ្រប់គ្រងបានរៀបចំផែនការអាជីវកម្ម៥ឆ្នាំ(២០២០-២០២៤) ដើម្បីបើកសាខាថ្មីបន្ថែមទៀត ដើម្បីជំរុញប្រសិទ្ធភាពប្រាយនៃនឲ្យកាន់តែជិតទីតាំងរបស់អតិថិជន និងដើម្បីឲ្យពួកគេកាត់កាត់តែស្គាល់ប្រសិទ្ធភាព ប្រាយនៃនកាន់តែច្បាស់ពីមួយថ្ងៃទៅមួយថ្ងៃ។ លើសពីនេះថ្នាក់គ្រប់គ្រងរបស់យើងបានរៀបចំផែនការស្តារ (Refreshment Plan) សម្រាប់បុគ្គលិក ដើម្បីពិនិត្យមើលឡើងវិញ ក៏ដូចជាធ្វើបច្ចុប្បន្នភាពរាល់កំណត់ចំណាំ ការធ្វើវិសោធនកម្មផ្សេងៗដល់បុគ្គលិករៀងរាល់ត្រីមាស។ ថ្នាក់គ្រប់គ្រងរបស់យើងបានផ្តល់ការបណ្តុះបណ្តាលជាគោលដៅសំខាន់ៗដល់បុគ្គលិកពាក់ព័ន្ធ ដើម្បីធ្វើឲ្យជំនាញពួកគេកាត់កាត់តែប្រសើរឡើង។ លើសពីនេះថ្នាក់គ្រប់គ្រងក្នុងផ្នែកឥណទាននឹងព្យាយាមពង្រឹងគុណភាពកម្ចី និងដោះស្រាយកម្ចីខូចមួយចំនួនឲ្យជោគមិតសាខា១០% ដើម្បីធ្វើឲ្យកម្ចីរបស់យើងល្អប្រសើរ។

ជាទីបញ្ចប់ ខ្ញុំសូមអរគុណដល់បុគ្គលិក ក៏ដូចជាថ្នាក់គ្រប់គ្រងប្រសិទ្ធភាពប្រាយនៃនទាំងអស់ដែលបានសម្រេចលទ្ធផលជាផ្លាស់ប្តូរយ៉ាងរយៈការខិតខំប្រឹងប្រែងដូចដែលយើងបានឃើញនៅថ្ងៃនេះ។ ប្រសិនបើយើងគ្មានបុគ្គលិក និងថ្នាក់គ្រប់គ្រងដែលមានការលះបង់ខ្ពស់ប្រសិទ្ធភាពប្រាយនៃនក៏គ្មានអ្វីដូចសព្វថ្ងៃនេះដែរ។ យើងទាំងអស់គ្នាប្តេជ្ញាចិត្តបន្តការសហការរបស់យើងក្នុងថ្ងៃអនាគត ដើម្បីធានាថា ប្រសិទ្ធភាពប្រាយនៃន និងមានវិវឌ្ឍនភាព មានកេរ្តិ៍ឈ្មោះល្បីល្បាញក្នុងវិស័យមីក្រូហិរញ្ញវត្ថុ។

ស្តារបដិក និងប្រធានក្រុមប្រឹក្សាភិបាល



ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី

ចំណាប់អារម្មណ៍របស់អគ្គនាយក

ក្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រសិទ្ធភាព ប្រកបដោយនិរន្តរភាព គឺអំណាច ចំណេះដឹង ប្រសិទ្ធភាព ប្រកបដោយសេវាកម្មហិរញ្ញវត្ថុដូចអតិថិជន និងសាធារណជន បញ្ចប់ពីក្រឹះស្ថានបានទទួលអាជ្ញាប័ណ្ណពីធនាគារជាតិនៃកម្ពុជា កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៦។ មកដល់ចុងខែធ្នូ ឆ្នាំ២០២០ ក្រឹះស្ថានមានការិយាល័យកណ្តាលមួយ និងសាខា ចំនួនបួន ដែលមានទីតាំងការិយាល័យ សាខាដូចជា៖ (១) សាខា



ក្រុងភ្នំពេញ (២) សាខាស្រុកចាន់ (៣) សាខាស្រុកដើមព្រៃ និងទី(៤) សាខាក្រុង កំពង់ស្ពឺ ដែលមានដល់ប័ត្រកម្ចីសរុបចំនួន ៤.១២៨.៧៨៧ដុល្លារ និងអតិថិជនសកម្ម ចំនួន១.០៥២នាក់ (អតិថិជនជាស្ត្រីចំនួន ៨៤២នាក់)។ ក្រឹះស្ថានមានបុគ្គលិកចំនួន ៥៦នាក់ (បុគ្គលិកស្ត្រីចំនួន១៤នាក់) ដែលក្នុងនោះ១១នាក់ជាបុគ្គលិកជំនាញពេញ ការិយាល័យ កណ្តាល និង៤៥នាក់ទៀតជាបុគ្គលិកដែលធ្វើការពេលវេលាសាខា របស់ក្រឹះស្ថាន។ ដើម្បីបន្តសម្រេចបានតាមគោលដៅ និងផែនការរបស់ក្រឹះស្ថាន ប្រកបដោយប្រសិទ្ធភាព និងទទួលបានលទ្ធផលល្អប្រសើរក្នុងឆ្នាំ២០២១ ពេល ខាងមុខនេះក្រឹះស្ថានបានដាក់ចេញនូវផែនការយុទ្ធសាស្ត្រដូចតទៅ៖

១. ក្រឹះស្ថាននឹងពង្រីកសេវាកម្មកាន់តែទូលាយដូចដល់ប្រជាពលរដ្ឋ និងបន្ថែមនូវសេវា ថ្មី ក្នុងតម្លៃសមរម្យ ព្រមទាំងតាមតម្រូវការ ។
២. ក្រឹះស្ថាននឹងបង្កើនប្រសិទ្ធភាពការងាររបស់បុគ្គលិក ព្រមទាំងដាក់ចេញនូវប្រព័ន្ធ ស្វ័យប្រវត្តិដើម្បីជួយសម្រួលដល់ការងារកាន់តែមានភាពប្រសើរឡើង។
៣. ក្រឹះស្ថាននឹងពង្រឹងគុណភាពសេវា ព្រមទាំងបញ្ចេញសេវាដោយតម្លាភាព ស្របតាមទស្សនៈរយៈពេលវែងរបស់ខ្លួន ។
៤. ពង្រឹងការគ្រប់គ្រងថ្លៃក្នុង ការគ្រប់គ្រងហានិភ័យ ព្រមទាំងការអនុវត្តតាមច្បាប់ និងបទបញ្ញត្តិផ្សេងៗ ដោយរួមទាំង ការគោរពតាមស្តង់ដារជាតិ និងអន្តរជាតិ។
៥. ក្រឹះស្ថាននឹងផ្តល់សេវាកម្មដូចអតិថិជនដោយបុគ្គលិកមានជំនាញច្បាស់លាស់ និង ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈខ្ពស់។
៦. បង្កើនភាពងាយស្រួលក្នុងការសងត្រឡប់មកវិញរបស់អតិថិជនតាមរយៈភ្នាក់ ងារទូទាត់ផ្សេងៗ។

៧. ពង្រឹងសមត្ថភាពរបស់បុគ្គលិកតាមរយៈការបណ្តុះបណ្តាលខាងក្នុង និងខាងក្រៅ គ្រឹះស្ថាន។

៨. ផ្តល់កម្ចីជាច្រើនៗទៀតទ្រទ្រង់១០០%(ដប់ភាគរយ)នៃដលប័ត្រកម្ចីសរុប។

ជាទីបញ្ចប់តាងនាមឲ្យគណៈក្រប់ក្រង់ និងបុគ្គលិកទាំងអស់ ខ្ញុំសូមថ្លែងអំណរ គុណយ៉ាងជ្រាលជ្រៅចំពោះភាគនុវត្ត និងប្រធានក្រុមប្រឹក្សាភិបាល ដែលបានដឹកនាំ និងគាំទ្រដល់ដំណើរការប្រតិបត្តិការរបស់គ្រឹះស្ថាន និងសូមសម្តែងនូវអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាល ធនាគារជាតិនៃកម្ពុជា អាជ្ញាធរក្រប័លំដាប់ថ្នាក់ ម្ចាស់បំណុល និងអតិថិជនទាំងអស់ដែលបានផ្តល់នូវកិច្ចគាំទ្រ និងកិច្ចសហ ប្រតិបត្តិការដល់ដំណើរការប្រតិបត្តិការ របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រសិទ្ធភាព ប្រាយនៃន ក៏អរគុណ។

អគ្គនាយក



កង ប៊ុនធីន្ទ

ព្រឹត្តិការណ៍សំខាន់ៗ

ប្រសិទ្ធភាពម្យាយនៃន គឺជាគម្រោងមួយក្នុងចំណោមគម្រោងជាច្រើនរបស់មូលនិធិ ម៉ែងលីដេ.កូច ដែលជាមូលនិធិ មិនស្វែងរកប្រាក់ចំណេញ ដោយធ្វើការងារជួយ សង្គមលើគ្រប់វិស័យហើយមូលនិធិម៉ែងលីដេ.កូច នេះគឺជាផ្នែកមួយរបស់ក្រុមហ៊ុន ម៉ែងលីដេ.កូច អេឡិចស៊ីន។

២០០៥ អង្គការប្រជាជាតិម្យាយនៃនបានចាប់បដិសន្ធិនៅក្នុងឆ្នាំ២០០៥ ក្នុង គោលបំណងផ្តល់ប្រាក់កម្ចីតការប្រាក់ដល់បុគ្គលិក សិស្សានុសិស្ស និងប្រជាពលរដ្ឋទីផ្សារក្រ និងប្រជាជនគ្រប់ស្រទាប់រដ្ឋៈដែលកំពុងជួប ការលំបាក។ អង្គការប្រជាជាតិម្យាយនៃនបានផ្តល់កម្ចីជាដំបូង ដល់អាមេរិក ជួនដល់បុគ្គលិក សិស្សានុសិស្ស និងប្រជាពលរដ្ឋចាប់តាំង ពីមូលនិធិមួយនេះបានដំណើរការ។

២០០៣ ដើម្បីសម្រេចទស្សនវិស័យរបស់ខ្លួន "ធ្វើឲ្យជីវិតកាន់តែប្រសើរឡើង" អង្គ ការប្រជាជាតិម្យាយនៃនបានកែទម្រង់ទៅជាអង្គការហិរញ្ញវត្ថុវិញនៅ ក្នុងឆ្នាំ២០០៣ ដែលផ្តល់ប្រាក់កម្ចីជាមួយអត្រាការប្រាក់ទាបដល់ សាធារណជនគ្រប់ស្រទាប់រដ្ឋៈដើម្បីរក្សាឲ្យបាននូវវិន័យភាពរបស់ខ្លួន។ ហើយជាពេលបច្ចុប្បន្ននេះអង្គការប្រជាជាតិម្យាយនៃន គឺជាអង្គភាព ដាច់ដោយឡែកពីមូលនិធិម៉ែងលីដេ.កូច។ អង្គការប្រជាជាតិម្យាយនៃន បានសន្យានិងប្តេជ្ញាចិត្តធ្វើការជាមួយគ្រឹះស្ថានហិរញ្ញវត្ថុដែលរឹងមាំក្នុង ការផ្តល់ប្រាក់កម្ចីដើម្បីបង្កើតឱកាសធ្វើឲ្យប្រជាជនមានជីវភាពធូរធារ និងរីកចម្រើនលូតលាស់ និងជាចលករមួយក្នុងការចូលរួមអភិវឌ្ឍ ប្រទេសកម្ពុជា។ អង្គការប្រជាជាតិម្យាយនៃន ប្រកាន់ខ្ជាប់នូវគោល ការណ៍នៃភាពស្មើគ្នាក្នុងឱកាសការងារ និងសមត្ថភាពការងារ។

២០០៦ ប្រសិទ្ធភាពម្យាយនៃនបានទទួលអាជ្ញាប័ណ្ណ ប្រកបអាជីវកម្មជាផ្លូវការពី ធនាគារជាតិនៃកម្ពុជានៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០០៦ ដែលមានលេខ សម្គាល់ ម.ហ ៧៣ ហើយយើងបានប្រកាសមកជា "ប្រសិទ្ធភាពម្យាយ នៃន ភីអិលស៊ី " ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដ៏ដោយបានដាក់

ប្រកាសសម្ពោធជាផ្លូវការនៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៦ ក្រោម អធិបតីភាពលោកទុកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ប្រធានក្រុមប្រឹក្សាភិ បាលនៃប្រសិទ្ធភាពម្យាយនៃន ភីអិលស៊ី ជាមួយការវិនិយោគទុនសរុបជា សាច់ប្រាក់ចំនួន ២.៩០៥.៧៦៦ ដុល្លារអាមេរិក ដែលនេះជាការបង្កើត ឡើងដោយភាគទុនិកខ្មែរ១០០%។

២០១៧ សាខាពីរបស់ប្រសិទ្ធភាពម្យាយនៃន ភីអិលស៊ីត្រូវបានបង្កើតឡើងជា ខេត្តកំពង់ស្ពឺ និងខេត្តកំពង់ចាម(ស្រុកជើងព្រៃ)។

២០១៨ ប្រសិទ្ធភាពម្យាយនៃន បានប្រតិបត្តិការនៅលើខេត្តចំនួន៥ ស្រុក៣០ ឃុំ ១១០ ភូមិ៣២០ ហើយមានដល់ប័ត្រឥណទានចំនួន៤,១៨លានដុល្លារអា មេរិក និងមានអតិថិជនសកម្មចំនួន១.៣៤៥នាក់។

២០១៩ ប្រសិទ្ធភាពម្យាយនៃន ភីអិលស៊ី បានឧបត្ថម្ភថវិកាសម្រាប់អភិវឌ្ឍសង្គម ចំនួន ៥.០០០ដុល្លារ ដល់ មូលនិធិ ម៉េងលី ជេ. គួច

២០២០ ប្រសិទ្ធភាពម្យាយនៃន ភីអិលស៊ី បានប្រតិបត្តិការនៅលើខេត្តចំនួន៥ ស្រុក៣០ ឃុំ១០៤ ភូមិ២៨៤ ហើយ មានដល់ប័ត្រឥណទានចំនួន ៤,១២៨លានដុល្លារអាមេរិក និងមានអតិថិជនសកម្មចំនួន១.០៥២ នាក់។

សមិទ្ធផល របស់ប្រសិទ្ធភាព ប្រាយណែន ក៏អិលស៊ី

របាយការណ៍សមិទ្ធផល	២០២០	២០១៩	២០១៨	២០១៧
ខេត្ត	៥	៥	៥	៥
ស្រុក	៣១	៣០	៣១	២៨
ការិយាល័យ	៤	៤	៤	៤
បុគ្គលិក	៥៨	៥៤	៦២	៦៦
អតិថិជន (KHR)	២៣៦	២២៦	១៩៦	១៨៩
អតិថិជន (USD)	៨១៦	៨១៧	១.១៤៩	១.១៨៦
សរុបអតិថិជន	១.០៥២	១.០៤៣	១.៣៤៥	១.៣៧៥
ដល់ប័ត្រសណ្ឋាន KHR (លានរៀល)	២.២៤៩,៥៥	២.៦១៤,១១	១.១៣១,៦៦	៧០២,០០
ដល់ប័ត្រសណ្ឋាន USD (លានដុល្លារ)	៣,៥៧៣	៣,៥៨៥	៣,៩០០	៣,៨១៣
សរុបដល់ប័ត្រសណ្ឋាន (លានដុល្លារ)	៤,១២៨	៤,២២៧	៤,១៨១	៣,៩៨៧
ដល់ប័ត្រសណ្ឋានដែលមាន ហានិភ័យ (NPL)	៦០.៦៨៥,៩៩	៥០.០៥៨,៣១	៨៦.១៦៨,២២	៨០.២៩៧,៦០
ភាគរយដល់ប័ត្រសណ្ឋាន ដែលមានហានិភ័យ (NPL)	១,៤៧%	១,១៨%	២,០៦%	២,០១%
ដល់ប័ត្រសណ្ឋានលុបចេញ ពីបញ្ជី (ដុល្លារ)	០	៣២.៥១៩	០	៦៨.៦៤២,៣៥
ភាគរយដល់ប័ត្រសណ្ឋាន លុបចេញពីបញ្ជី	០	០,៧៨%	០%	១,៧២%
ស្វ័យភាពគ្រប់គ្រាន់ផ្នែក ប្រតិបត្តិការ(OSS)	១១៣,១៧%	១១១,០២%	១២២%	១០៤%
ស្វ័យភាពគ្រប់គ្រាន់ផ្នែក ហិរញ្ញវត្ថុ(FSS)	១០៤,០០%	១០៤,៩៤%	១២១%	១០៨%
អនុវត្តសោធនភាព(CAR)	៧១,៣៨%	៧០,៩៦%	៧៧,៣០%	៧២,៣៣%
ទ្រព្យសកម្មសរុប(ដុល្លារ)	៤.៩៨៤.០៨១	៤.៩៧០.១៨១	៤.៦៣៩.៥០៦	៤.៥៥២.៧៤៤

បំណុលសរុប(ដុល្លារ)	១.៤២៩.៤៣១	១.៥៧៦.៦២៧	១.២០៤.៧៥៣	១.២១៨.៤០២
ថ្នាក់ចំណេញមុនពេលបង់ពន្ធ(ដុល្លារ)	១២១.៥៤៩	៤២.៦៩១	១៥៧.២៥៨	១៣៦.៥២៤
ថ្នាក់ចំណេញក្រោយពេលបង់ពន្ធ(ដុល្លារ)	៩១.០៤៤	៥២.៩០៩	១០០.៤១១	១០១.៧៦៨
ថ្នាក់ចំណេញសុទ្ធជៀបជំងឺមធ្យមភាគទិន្យសកម្មសរុប(ROA)	១,៨៣%	១,០៦%	២,១៨%	២,៤២%
ថ្នាក់ចំណេញសុទ្ធជៀបជំងឺមូលធន(ROE)	២,៥៦%	១,៥៦%	២,៩៧%	៣,០៧%
អត្រាប្តូរថ្នាក់	៤.០៤៥	៤.០៧៥	៤.០១៨	៤.០៣៧

បរិយាកាសអាជីវកម្មជាកម្ពុជា

វិស័យធនាគារនៅតែមានភាពឆន់ជោគឆ្នាំ២០២០ ទោះបីមានឥទ្ធិពលអវិជ្ជមាននៃ សេដ្ឋកិច្ច Covid-19 កាន់តែធ្ងន់ធ្ងរជាងមុនដោយនេះបើយោងតាមការពិនិត្យឡើងវិញនៃ ស្ថិរភាពហិរញ្ញវត្ថុរបស់ធនាគារជាតិនៃកម្ពុជា។ ទ្រព្យសម្បត្តិធនាគារសរុបជាកម្ពុជា មានចំនួន ៥០,៥ ពាន់លានដុល្លារកើនឡើង ១៧,៦ ភាគរយធៀបនឹងឆ្នាំ ២០១៩ ។

ឥណទានអតិថិជនឈានដល់ ១៤០ ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) សម្រេចបាននូវអត្រាកំណើន ១៦,៩ ភាគរយខណៈទ្រាក់បញ្ជើរបស់អតិថិជនមាន ចំនួន ១២៣ ភាគរយនៃផលិតផលក្នុងស្រុកសរុបនិងសម្រេចបានអត្រាកំណើន ១៥,៤ ភាគរយ។ សេដ្ឋកិច្ចកម្ពុជាទទួលបានកំណើនអវិជ្ជមាន ៣,១ ភាគរយក្នុងឆ្នាំ ២០២០ ដែលជាអត្រាកំណើនអវិជ្ជមានលើកដំបូងចាប់តាំងពីឆ្នាំ ១៩៩៤ ប៉ុន្តែវិស័យ ធនាគារត្រូវបានការពារយ៉ាងល្អប្រសើរនឹងវិបត្តិដោយសារជំងឺរាតត្បាត ដោយសារ តែដើមទុនរឹងមាំ និងសាច់ទ្រាក់ងាយស្រួល និងលក្ខខណ្ឌហិរញ្ញវត្ថុសកលសម ស្រប។ ធនាគារជាតិនៃកម្ពុជា បាននិយាយថាខណៈពេលដែលវិស័យសំណង់និង អចលនៈទ្រព្យត្រូវបានដោះស្រាយយ៉ាងឆ្លងឆ្លូវដោយជំងឺរាតត្បាត វិស័យកសិកម្មបាន កើនឡើងដោយសារតែមានកម្លាំង ពលកម្មកើនឡើង។ ការដាំចេញទេសចរណ៍និង សម្រៀកបំពាក់និងស្បែកជើងគឺជាវិស័យដែលរងគ្រោះខ្លាំងជាងគេដោយ Covid-19 ប៉ុន្តែ ការខាតបង់មួយចំនួនត្រូវបានទូទាត់ដោយការកើនឡើងនៃការដាំចេញគ្រឿងបន្លាស់ អគ្គិសនីកង់ស្រូវនិងកៅស៊ូ។ ខណៈពេលដែលការវិនិយោគផ្ទាល់ពីបរទេស (FDI) បាន ធ្លាក់ចុះ ១ ភាគរយជាក្នុងប្រទេសនាំមុខវិស័យហិរញ្ញវត្ថុនិងធនាគារទទួលបាន កំណើន ១២,៨ ភាគរយជាក្នុង FDI ។ អតិផរណាបានកើនឡើងពីចំណុចមួយភាគរយ ដល់ ២,៩ ភាគរយជោគឆ្នាំ ២០២០ ដោយសារមួយផ្នែកដោយសារតែតម្លៃម្ហូបអាហារ ឡើងខ្ពស់នៅដើមនៃជំងឺរាតត្បាត។ ទោះយ៉ាងណាការធ្លាក់ចុះនៃតម្លៃប្រដអាចជួយ ប៉ះប៉ូវដល់អតិផរណា។ ការផ្ទេរទ្រាក់ទាញធ្លាក់ចុះ ១៧ ភាគរយស្មើនឹង ១,២ ពាន់លាន ដុល្លារដោយសារតែជំងឺរាតត្បាតបានផ្អាក ប្តូរបញ្ឈប់ការងារជាក្នុងប្រទេសជាច្រើន ដែលផ្តល់ការងារដល់ពលករចំណាកស្រុកកម្ពុជា ដោយបង្ខំឱ្យមនុស្សជាច្រើនរំល

ត្រឡប់ទៅដូចវិញនិងរារាំងការធ្វើចំណាកស្រុករបស់កម្ពុជា។ ទុនបម្រុងអន្តរជាតិ កើនឡើង ១៤ ភាគរយនិងឈរនៅ ២១,៣ ពាន់លានដុល្លារនៅចុងឆ្នាំ ២០២០ ។ ធនាគារជាតិនៃកម្ពុជា បាននិយាយថា " នោះយ៉ាងណាជាក្នុងបរិបទនៃការធ្វើដុល្លារ រូបនីយកម្មខ្ពស់ និងរបបលំហូរអត្រាប្តូរទ្រាក់ប្រទេសត្រូវការទុនបំរុងបន្ថែមទៀតដើម្បី រក្សាស្ថេរភាពម៉ាក្រូសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ" ។ ទ្រាក់ចំណូលរបស់រដ្ឋាភិបាលបាន ធ្លាក់ចុះដោយសារតែវិធានការណ៍បន្ទុះបន្ទុយពន្ធ និងសកម្មភាពសេដ្ឋកិច្ចដែលធ្លាក់ ចុះ ១៩ ភាគរយស្មើនឹង ៥,៤ ពាន់លានដុល្លារ។ ផ្ទុយទៅវិញជាក្នុងឆ្នាំ ២០១៩ ទ្រាក់ ចំណូលរបស់រដ្ឋាភិបាលបានកើនឡើង ២៣ ភាគរយ។ នេះជាចម្បងដោយសារតែការ ប្រមូលពន្ធ (១៣ ភាគរយ) ក្នុងដោះពន្ធលើទំនិញនិងសេវាកម្មបានថយចុះ ២១ ភាគ រយហើយពន្ធលើពាណិជ្ជកម្មនិងប្រតិបត្តិការអន្តរជាតិបានថយចុះ ២៤,១ ភាគរយ ដោយសារវិធានការគោលនយោបាយលើការកាត់បន្ថយពន្ធ និងការកាត់បន្ថយ សកម្មភាពសេដ្ឋកិច្ច។ រដ្ឋាភិបាលបានចំណាយ ៦,១ ពាន់លានដុល្លារក្នុងឆ្នាំ ២០២០ ដែលកើនឡើង ០,៧ ភាគរយពីឆ្នាំ ២០១៩ ដែលភាគច្រើនដោយសារតែការចំណាយ កើនឡើងនៅលើសុខុមាលភាពសង្គមនិងទ្រាក់ឈ្នួល ខណៈបំណុលរដ្ឋាភិបាលកើន ឡើង ១៦ ភាគរយដល់ ៨,៨ ពាន់លានដុល្លារ។ រថាយការណ៍បាននិយាយថា "អត្ថ ប្រយោជន៍សង្គមរួមទាំងដល់ប្រយោជន៍ទាក់ទងនឹងសុខភាព និងជំនួយទ្រាក់ចំណូល បានកើនឡើងទ្វេដងជាឆ្នាំនេះ ដើម្បីឆ្លើយតបនឹងការកំទ្ររបស់រដ្ឋាភិបាលដល់ប្រជាជន ដែលរងផលប៉ះពាល់ដោយ Covid-19" ។ ជាក្នុងទស្សនវិស័យរបស់ខ្លួន ធនាគារជាតិនៃ កម្ពុជា បាននិយាយថាកំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជានឹងតឹងរ៉ឹងដ្រកនៅលើថា តើពិភពលោកនឹងមូលដើមឡើងវិញពី Covid-19 យ៉ាងឆាប់រហ័ស។ រថាយការណ៍បាន និយាយថាភាពតានតឹងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិនអាចធ្វើឱ្យស្មុគស្មាញ ដល់បញ្ហាជាង ប៉ុន្តែក៏អាចជំរុញក្រុមហ៊ុនអន្តរជាតិមួយចំនួនស្វែងរកការធ្វើពិពិធកម្មឡើងវិញសម្រាប់ផ្គត់ផ្គង់របស់ពួកគេដែលអាចផ្តល់ដល់ប្រយោជន៍ដល់ប្រទេសកម្ពុជា។ ខណៈពេលដែលវិស័យកសិកម្មត្រូវបានគេរំពឹងថានឹងស្ទុះដើមឡើងវិញ ដោយសារ ការដើមឡើងវិញ នៃសេដ្ឋកិច្ចពិភពលោកទស្សនវិស័យទេសចរណ៍វិស័យអចលនទ្រព្យ


និងសំណង់នៅតែមិនទាន់ច្បាស់នៅឡើយ។ ធនាគារជាតិនៃកម្ពុជា បាននិយាយថា វិស័យសំណង់ និងអចលនទ្រព្យត្រូវបានរំពឹងថានឹងជាសះស្បើយមុនពេលឧប្បត្តិហេតុថ្ងៃទី ២០ ខែកុម្ភៈប៉ុន្តែការផ្ទុះនេះអាចរារាំងអត្រានៃការដើមឡើងវិញនៃវិស័យនាំចេញ។ វិស័យទេសចរណ៍ត្រូវបានរំពឹងថានឹងចំណាយពេលយូរដើម្បីជាសះស្បើយឡើងវិញ ដោយសារតែភាពគ្មានឆន្ទៈក្នុងការធ្វើដំណើរពី Covid-19 ការរឹតត្បិតព្រំដែននិងកាត់បន្ថយច្រកចំណូលដែលអាចទោះទោលបាន។

Source: (<https://www.khmertimeskh.com/50866578/nbcs-financial-stability-review-2020-details-pandemics-financial-footprint/>)

របាយការណ៍ របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រសិទ្ធភាពហ្វាយណែន ភីអិលស៊ី



របាយការណ៍ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រសិទ្ធភាព ហ្វាយណែន ភីអិលស៊ី



ភាគទុនិក

ល.រ	ឈ្មោះ	ភាគហ៊ុនសរុប	ចំនួនហ៊ុនសរុប	ភាគរយ
១	ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី	២.៨៧៣.១៧៨ ដុល្លារ	២.៨៧៣.១៧៨ ហ៊ុន	៩៨,៥៤%
២	លោក ឡុង ពិសី	៤២.៥៨៨ ដុល្លារ	៤២.៥៨៨ ហ៊ុន	១,៤៦%
សរុប		២.៩១៥.៧៦៦ ដុល្លារ	២.៩១៥.៧៦៦ ហ៊ុន	១០០%

ដៃគូផ្តល់ប្រាក់កម្ចី

ល.រ	ប្រភពប្រាក់កម្ចី	ឥណទាន ទទួលបាន (គិតជាប្រាក់ ដុល្លារ)	សមតុល្យ ឥណទាន	អត្រាការ ប្រាក់ប្រចាំឆ្នាំ	រយៈពេល ឥណទាន
១	ឥណទានកក្កដាស្រុក	៦២០.០០០	៦២០.០០០	១០%	១២ខែ
២	ធនាគារហ្វីលីព	៨០០.០០០	៤៤៤.៩៩៤	៩,៧៥%	៤៨ខែ
៣	ធនាគារព្រីនស៍	៥០០.០០០	២៤៧.២១៨	១០%	៣៦ខែ
សរុប		១.៩២០.០០០	១.៣១២.២១២	៩,៩២%	

ប្រវត្តិរបស់អតិថិជនរបស់យើង



អ្នកស្រី សុខ ចាន់ថារី (Sok Chanthavy) មានស្រុកកំណើតនៅភូមិត្រាំងដូង ឃុំរៀង ស្រុកសំរោង ខេត្តតាកែវ។ គាត់មានកូនម្នាក់ គាត់គឺជាអ្នកប្រកបរបរចិញ្ចឹមបង្គង់ នៅក្នុងភូមិរបស់គាត់ (របរចិញ្ចឹមបង្គង់ដែលមានអាយុកាលប្រហែល ៤ឆ្នាំហើយ)។ គាត់បានទទួលកម្ចីពីយើងជាច្រើនលើក លើកទីមួយនៅអំឡុង ឆ្នាំ២០១៧ និងលើកទី២ នៅអំឡុងខែឧសភា ឆ្នាំ២០១៩ ចំនួនទឹកប្រាក់១៥.០០០ដុល្លារ និងកម្ចីបន្ថែម១០.០០០ដុល្លារក្នុងខែសីហា ឆ្នាំ២០២០។ បញ្ចប់ពីគាត់បានខ្ចីប្រាក់ពីយើងរួចហើយបច្ចុប្បន្នអាជីវកម្មរបស់គាត់ គឺមិនអស់ដោះទេ គាត់មានអតិថិជនកាន់តែច្រើនរួមជាមួយការ ភ្ជាប់នូវកូនបង្គង់ និង

បង្កើនយកសាច់សម្រាប់លក់ ហើយកាត់ចោលច្រាប់យើងថា កាត់ត្រូវការដើមទុនបន្ថែម ទៀត។ ដូច្នេះ ចំពោះកម្ចីនេះ កាត់តុំមានបញ្ហាអ្វីមួយជាមួយក្រុមហ៊ុនរបស់យើងនោះ ទេ ការសង់ច្រកកំ និងស្ថានភាពគ្រួសារល្អ ហើយយើងអាចស្នើសុំ ឬផ្តល់ជូនកាត់តុំ សាច់ច្រកកំកាន់តែច្រើនជាងនេះទៀតសម្រាប់កម្ចីនពេលបញ្ចប់ទៀត ប្រសិនបើកាត់ ត្រូវការ។



ក្រុមប្រឹក្សាភិបាល

ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី

ស្ថាបនិក និងប្រធានក្រុមប្រឹក្សាភិបាល



លោកឧកញ៉ាមានសញ្ជាតិខ្មែរ-អាមេរិក ជាអ្នកឯកទេស អប់រំ វេជ្ជបណ្ឌិត ជនស្នេហាជាតិ និងជាសហគ្រិនមួយរូប។ បច្ចុប្បន្ន គាត់ត្រូវបានស្គាល់ថាជា ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឡិចសិន ដែលជាស្ថាប័នដ៏ល្បីល្បាញសេវាអប់រំឈានមុខ គេជាក្នុងប្រទេសកម្ពុជា និងមានបុត្រសម្ពន្ធក៏ មជ្ឈមណ្ឌល ភាសាអេ អាយ អាយ (Aii) និងសាលារៀន អន្តរដ្ឋប អាមេរិកាំង (AIS) ហើយលោកមានឯកទេសផ្នែក អប់រំ និងការអភិវឌ្ឍ

សហគមន៍ផងដែរ។ បច្ចុប្បន្ន លោកមានតំណែងជា សមាជិកដ៏ប្រឹក្សា និងជាអនុប្រធានក្រុមការងារផ្នែកអប់រំ នៃសភាពាណិជ្ជកម្មកម្ពុជា, ដ៏ប្រឹក្សាភិបាលនៃ សមាគមសហគ្រិនស្ត្រីកម្ពុជា, សមាជិកក្រុមប្រឹក្សាភិបាល នៃវិទ្យាស្ថានខ្មែរសម្រាប់ សហប្រតិបត្តិការ និងសន្តិភាព, សមាជិកស្ថាបនិក និងដ៏ប្រឹក្សា នៃគម្រោងអភិវឌ្ឍន៍កម្ពុជា, ដ៏ប្រឹក្សាក្រុមប្រឹក្សាភិបាល នៃសហព័ន្ធសេវាអប់រំជាកម្ពុជា និងស្ថាបនិក និងប្រធានក្រុមប្រឹក្សាភិបាលនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រសិទ្ធភាព ប្រាយនៃន។

លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី មានស្រុកកំណើតនៅខេត្តចាត់ដំបង។ លោក ឧកញ៉ា បានសិក្សាជាសាកលវិទ្យាល័យ University of California at Berkeley សហរដ្ឋអាមេរិក ជាកន្លែងដែលលោកបានបញ្ចប់ការសិក្សាផ្នែក Pre-Med Studies នៅឆ្នាំ១៩៩១។ បន្ទាប់មក លោកបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ Spartan Health Sciences នៃរដ្ឋ New Mexico សហរដ្ឋអាមេរិក ក្នុងឆ្នាំ១៩៩៨ ដោយទទួលបានសញ្ញាបត្រវេជ្ជបណ្ឌិត វេជ្ជសាស្ត្រ ជំនាញវេជ្ជសាស្ត្រទូទៅ។ ក្នុងឆ្នាំ២០០៧ លោកឧកញ៉ា ទទួលបានសញ្ញាបត្រអនុបណ្ឌិត ផ្នែកសុខភាពសាធារណៈ ពីសាកលវិទ្យាល័យ Massachusetts ដ៏ក្រុង Amherst សហរដ្ឋអាមេរិក។

លោកឧកញ៉ា បានធ្វើការជាសាស្ត្រាចារ្យវិទ្យាសាស្ត្រ បង្រៀននៅដេប៉ាតឺម៉ង់ វិទ្យាសាស្ត្រស្តីពីរូបរាងកាយ និងជីវិត នៃមហាវិទ្យាល័យ Cleveland Chiropractic ក្នុងទីក្រុង Los Angeles រដ្ឋ California មុនពេលដែលលោកវិលត្រឡប់មកកាន់ប្រទេសកម្ពុជាវិញ ក្នុងឆ្នាំ២០០២ ក្នុងឈ្មោះជាពេទ្យស្ម័គ្រចិត្ត មានតួនាទីជាទីប្រឹក្សាយោបល់នៃគម្រោងសមាហរណកម្មការគ្រប់គ្រងជំងឺកុមារ (Integrated Management of Childhood Illness, IMCI) និងសុខភាពសាធារណៈរបស់អង្គការ ដៃគូដើម្បីអភិវឌ្ឍន៍ "Partners for Development" ដែលមានមូលដ្ឋាននៅរដ្ឋ Maryland សហរដ្ឋអាមេរិក។ ក្រោយមកលោកបានកាន់តំណែងជាសាស្ត្រាចារ្យ ផ្នែកវិទ្យាសាស្ត្រសុខាភិបាល នៃមហាវិទ្យាល័យ គណិតសាស្ត្រ វិទ្យាសាស្ត្រ និងវិស្វកម្ម នៅសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា ពីឆ្នាំ២០០៣ ដល់ឆ្នាំ២០០៤ ហើយលោកក៏ទទួលបានការតែងតាំងជាស្ថាបនិកត្រីទូបុរស អនុប្រធានគណៈកម្មការអប់រំ និងក៏ជាសាស្ត្រាចារ្យ ផ្នែកសុខភាពសាធារណៈ នៃមហាវិទ្យាល័យសុខភាពសាធារណៈ នៅសាកលវិទ្យាល័យកម្ពុជា មុនពេលលោកបង្កើត ក្រុមហ៊ុន ម៉េងលី ជេ. កូច អេឡិចសិន ឆ្នាំ២០០៥។ ការទទួលស្គាល់ ដែលលោកទទួលបានមានដូចជា ពានរង្វាន់គិតិយសដែលលោកទទួលបានមានដូចជា ឧកញ៉ាមនុស្សធម៌ប្រចាំឆ្នាំ ២០០៨ នៅក្នុងគេហទំព័រព័ត៌មានអនឡាញ Sabay News សប្បុរសជនដ៏អស្ចារ្យទាំង៥ ប្រចាំឆ្នាំ ២០០៥ និង ២០០៧ នៅក្នុងគេហទំព័រព័ត៌មានអនឡាញ Sabay News អ្នកដឹកនាំអាជីវកម្មឆ្នើមប្រចាំឆ្នាំ ២០០៥ និង ២០០៦ នៅក្នុងទស្សនាវដ្តីពាណិជ្ជកម្មកម្ពុជា និងពានរង្វាន់អ្នកដឹកនាំឆ្នើមក្នុងឈ្មោះជាដៃគូអប់រំ ឆ្នាំ២០០៥ ដោយសមាគម Worlddidac ក្នុងសន្និសីទថ្នាក់តំបន់អាស៊ីរបស់ Worlddidac ក្រុងហុងកុង ដែលប្រគល់ពានរង្វាន់ដូចជាយអតីតនាយករដ្ឋមន្ត្រី អ្នកស្រាវជ្រាវលោកជំទាវ Julia Gillard ។

លោក គង់ វ៉ារ៉ា

សមាជិកក្រុមប្រឹក្សាភិបាលឯករាជ្យ

លោក គង់ វ៉ារ៉ា គឺជាអគ្គនាយកដ្ឋានប្រតិបត្តិការនៃ Maritime Group ។ លោក គង់ វ៉ារ៉ា ត្រូវបានតែងតាំងជា អគ្គនាយកដ្ឋានប្រតិបត្តិការ នៅ ខែវិច្ឆិកា ឆ្នាំ២០១៨ ដើម្បីត្រួតពិនិត្យរាល់សកម្មភាពអាជីវកម្ម ទាំងអស់នៃ ក្រុមហ៊ុន និងក្រុមហ៊ុនឧបសម្ព័ន្ធរបស់ Maritime Group ។ សកម្មភាពអាជីវកម្ម ចំបង គឺផ្ដោតសំខាន់នៅលើ ការដឹកជញ្ជូន អាហារ និងកេសដូះ ធនាគារ និង ហិរញ្ញវត្ថុ សណ្ឋាគារ និង រមណីយដ្ឋាន ដី និងការអភិវឌ្ឍអចលនទ្រព្យ ការធ្វើ ពាណិជ្ជកម្ម និងកសិកម្ម។ មុន ពេលចូលបម្រើការងារនៅ Maritime Group គាត់គឺជាអគ្គនាយកប្រតិបត្តិធនធានមនុស្ស និង ប្រតិបត្តិប្រតិបត្តិការនៃ MJQE ។ ជាមួយនឹងមុខតំណែងនេះ គាត់បានដើរតួយ៉ាងសំខាន់ ក្នុង ការផ្តល់ អនុសាសន៍ នៅលើផែនការយុទ្ធសាស្ត្រដល់នាយកដ្ឋានទាំងអស់ ដើម្បីសំរេចបានតាមផែនការ អាជីវកម្ម របស់ MJQE ដោយក្នុងនោះរួមទាំងជា អភិបាលឯករាជ្យនៃការិយាល័យរបស់ស្ថាបនិក និងប្រធានក្រុមប្រឹក្សាភិបាលនៅ ក្នុងការអភិវឌ្ឍន៍ “Good Corporate Governance”, the “Table of Commitment Authority” and “Profits Sharing Policy”, the Human Resources Department in developing “Group’s Policies”, “Employee Handbook” and “HR Policies & Procedures” ។ គាត់មានបទពិសោធន៍ ៣៧ឆ្នាំក្នុង វិស័យអាជីវកម្មផ្សេងៗដូចជា៖ កាសែត ទស្សនាវដ្តី ការវិនិយោគ ការចោទប្រកាន់ ប្រព័ន្ធ ផ្សព្វផ្សាយផ្សេងៗ វិស័យកាត់ដេរ ធនាគារ សណ្ឋាគារ កាស៊ីណូ ជាជាងរ៉ាប់រងទូទៅ សំណង់ ជំរក និងជំរក អាហារ និងកេសដូះ ការវាយតម្លៃលើផលប៉ះពាល់ខាងបរិស្ថាន វិស័យអចលនទ្រព្យ និងវិស័យអប់រំ។ គាត់ធ្លាប់កាន់មុខតំណែងជាម្ចាស់ គ្រប់គ្រងដូចជា៖ ប្រធាននាយកដ្ឋានធនធានមនុស្ស និងវេជ្ជបាល និងជាអគ្គនាយក គ្រប់គ្រងផែនការជាមួយ MJQE ។ ដោយទទួលបានចំណេះដឹងទូលំទូលាយជ្រៅជ្រះ ប្រទេសរបស់គាត់នៅ ទ្វីប អឺរ៉ុប និងហ្វីលីពីន សហរដ្ឋអាមេរិក ហើយពេលខ្លះគាត់ត្រូវ បានគេអញ្ជើញជាគ្រូបង្គោលនិង / បូជារាស្ត្រ ក្នុងការ ប្រឹក្សាបង្គោល / សិក្ខាសាលាដែល បានធ្វើឡើងក្នុងនិងជ្រៅប្រទេស។ គាត់បានទទួលសញ្ញាបត្រអនុបណ្ឌិត វិទ្យាសាស្ត្រ ពិសោធន៍នៅឆ្នាំ 1974 និងសញ្ញាបត្រច្បាប់ឆ្នាំ ១៩៩០ ។



លោក ឡុង ពិសិ សមាជិកក្រុមប្រឹក្សាភិបាល



លោក ឡុង ពិសិ គឺជាសមាជិកក្រុមប្រឹក្សាភិបាលមួយរូបទៀត ក្រុមស្ថាប័នមិត្តភាពអន្តរជាតិប្រសិទ្ធភាពម្យ៉ាងណា ហើយលោកគឺជា សមាជិកគណៈកម្មការដ្ឋានខ្ពស់មួយរូបនៃក្រុមហ៊ុន ម៉េងលី ជេ. ភូច អេឡិចត្រូនិក ម.ក ដែលលោកមានតួនាទីជាប្រធាននៃ មជ្ឈមណ្ឌលភាសា អេ អាយ អាយ សាខាម៉ៅសេនុដ។

ក្នុងឆ្នាំជាសមាជិកក្រុមប្រឹក្សាភិបាលមួយរូបទៀតក្រុមស្ថាប័ន មិត្តភាពអន្តរជាតិប្រសិទ្ធភាព ម្យ៉ាងណា លោក ឡុង ពិសិ មានតួនាទីដ៏សំខាន់ ក្នុងការត្រួត ពិនិត្យលើការរៀបចំគម្រោងអាជីវកម្មរបស់ក្រុមស្ថាប័នមួយនេះ ក៏ដូចជាពង្រឹងនូវលើ អាជីវកម្មទាំងអស់ដែលពាក់ព័ន្ធជាមួយនឹងគម្រោងថវិកាប្រចាំឆ្នាំ និងឆ្លើយតបណាឡើង ប្រតិបត្តិការអាជីវកម្មមួយនេះដំណើរការទៅបានរលូន។ ទន្ទឹមនឹងនេះដែរ លោកមាន តួនាទីគ្រប់គ្រងលើប្រតិបត្តិការទូទៅនៃមជ្ឈមណ្ឌលភាសា អេ អាយ អាយ សាខាម៉ៅ សេនុដផងដែរ។ លោក ឡុង ពិសិ បានចាប់ផ្តើមចូលបំពេញការងារនៅក្រុមស្ថាប័នមិត្ត ភាពអន្តរជាតិប្រសិទ្ធភាពម្យ៉ាងណា នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០០៨ ដោយឡែកលោក បានចាប់ផ្តើមចូលបំពេញការងារនៅក្រុមហ៊ុនម៉េងលី ជេ. ភូច អេឡិចត្រូនិក នៅក្នុងឆ្នាំ ២០០៦ ដែលដំបូងឡើយលោកជាគ្រូបង្រៀនភាសាអង់គ្លេសក្រៅម៉ោង ។ ដោយសារ ការទិតទំប្រឹងប្រែង និងទទួលបានលទ្ធផលល្អក្នុងការបង្រៀនអស់រយៈពេល៥ឆ្នាំ លោក ឡុង ពិសិ ត្រូវបានដើរតួនាទីគ្រូបង្រៀនភាសាអង់គ្លេសក្រៅម៉ោង នៅជាគ្រូ បង្រៀនភាសាអង់គ្លេសពេញម៉ោង បន្ទាប់មកលោកក៏ត្រូវបានដើរតួនាទីគ្រូ បង្រៀននៅជាប្រធានគ្រូនៅក្នុងឆ្នាំ២០០០។ នៅក្នុងឆ្នាំ២០០៣ លោកក៏ត្រូវបាន គណៈកម្មការដ្ឋានខ្ពស់បន្តតួនាទីមួយទៀត ជាប្រធានបង្កើនទទួលបានបណ្ណបណ្ឌិតភាសា អង់គ្លេសនៃសាលារៀន អន្តរជាតិ អាមេរិកកាំង។ ក្រោយពីការទិតទំប្រឹងប្រែងបំពេញ ការងារ យ៉ាងយកចិត្តទុកដាក់អស់រយៈពេល៥ឆ្នាំ នៅក្នុងឆ្នាំ២០០៦ លោកត្រូវ បានគណៈគ្រប់គ្រង ដើរតួនាទីនៅជាប្រធាននៃមជ្ឈមណ្ឌលភាសា អេ អាយ អាយ ហើយចុងក្រោយបង្អស់ក្នុងឆ្នាំ២០០៧ លោកត្រូវបានដើរតួនាទីនៅជា ប្រធានសាខាម៉ៅសេនុដ និងជាគណៈកម្មការដឹកនាំរៀបចំសន្និសីទ CamTESOL ប្រចាំ ឆ្នាំផងដែរ។ លោក ឡុង ពិសិ បានបញ្ចប់បរិញ្ញាបត្រផ្នែកបង្រៀនភាសាអង់គ្លេស នៅ ក្នុងឆ្នាំ២០០៦ នៅសាកលវិទ្យាល័យហៀលហ្វាយ។

គណៈគ្រប់គ្រង
កង់ ប៊ុនធីន្ទ
អគ្គនាយក



លោកមានបទពិសោធន៍ ជិត២០ឆ្នាំក្នុងវិស័យធនាគារជាតិ រាជាណាចក្រកម្ពុជា ទាំងបំរើការក្នុងរោងធនាគារជាតិនៃកម្ពុជា និងធនាគារឯកជន ។ លោកបានចំណាយពេល៤ឆ្នាំ រោងធនាគារ ដ្ឋានត្រួតពិនិត្យដល់នៅកន្លែង ហើយ ក៏បានចាប់ផ្តើមនិងគ្រប់គ្រង ហិរញ្ញវត្ថុរបស់ធនាគារឯកជន ព្រមទាំងមានបទពិសោធន៍ ៤ឆ្នាំ ក្នុងការបង្កើតនិងដឹកនាំធនាគារឯកទេសក្នុងស្រុក ។ លើសពី នេះ ចំណាយពេល ២ឆ្នាំ ជាអគ្គនាយករង និងសមាជិកក្រុមប្រឹក្សាភិបាល ។ ៤ឆ្នាំជា ប្រធាននាយកដ្ឋានឥណទានខ្នាតធំ និងក៏ធ្លាប់ជាសាស្ត្រាចារ្យផ្នែកធនាគារនិងការ គ្រប់គ្រងហានិភ័យធនាគារផងដែរ ។ លោកមានជំនាញផ្នែកការអភិវឌ្ឍន៍និងអនុវត្ត យុទ្ធសាស្ត្រអាជីវកម្ម ការគ្រប់គ្រងដំណើរការដ្ឋានស្រូវ អភិបាលកិច្ច មុខងារប្រតិបត្តិ តាម បទបញ្ញត្តិធនាគារ ការគ្រប់គ្រងហានិភ័យ សេវាកម្មឱ្យខ្ពស់គុណពាណិជ្ជកម្ម កម្ចីដំនើរស្តុកស្ត្រាញ ការគ្រប់គ្រងអត្រាប្តូរទ្រាក់ និងហិរញ្ញប្បទានពាណិជ្ជកម្មអន្តរ ជាតិ ។ លោកបានបញ្ចប់ថ្នាក់អនុបណ្ឌិតផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គឺផ្នែក គណនេយ្យ និងសេដ្ឋកិច្ច ព្រមទាំងបរិញ្ញាបត្រផ្នែកធនាគារនិងហិរញ្ញវត្ថុ ។

គុជ គន្ធបេជ
អគ្គនាយក ផ្នែកប្រតិបត្តិការ

លោកជាជនជាតិខ្មែរ កើតក្នុងឆ្នាំ១៩៧០។ លោកបានបញ្ចប់ ថ្នាក់អនុបណ្ឌិត ផ្នែកធនាគារ និងហិរញ្ញវត្ថុ លោកមានបទ ពិសោធន៍ ក្នុងវិស័យ ធនាគារ និងហិរញ្ញវត្ថុ រយៈពេលជាង២៤ ឆ្នាំ។ លោកធ្លាប់បានទៅធ្វើកម្មសិក្សាជាក្រៅប្រទេស ដូចជា៖ ប្រទេសឥណ្ឌូនេស៊ី ប្រទេសថៃ ប្រទេសហ្វីលីពីន ប្រទេសលាវ និង ប្រទេសវៀតណាម។ លោក បានបំរើការងារក្នុងវិស័យ ធនាគារ និងហិរញ្ញវត្ថុ ចាប់តាំងពីឆ្នាំ ១៩៩៦ រហូតដល់ឆ្នាំ ២០២១ កាន់តួនាទីជាប្រធានដូចជា៖ ជាអគ្គនាយក ផ្នែកប្រតិបត្តិការ ជាក្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រសិទ្ធភាព ម្យ៉ាងណា



កីអិលស៊ី ពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០០៧ ដល់ពេលបច្ចុប្បន្ន។ ជាប្រធាននាយកដ្ឋាន ស្ថាប័ន គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេសស ប្រយោជន៍ កីអិលស៊ី ពីខែតុលា ឆ្នាំ២០០៦ ដល់ខែឧសភា ឆ្នាំ២០០៧។ ជាអគ្គនាយក CSME ពីខែធ្នូ ឆ្នាំ២០០៥ ដល់ខែតុលា ឆ្នាំ ២០០៦។ ជាទីប្រឹក្សាអគ្គនាយក គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សីលាធិដី លីមីតធីត ពី ខែមីនា ឆ្នាំ២០០៥ ដល់ខែធ្នូ ឆ្នាំ២០០៥។ ជាអគ្គនាយករង គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សីលាធិដី លីមីតធីត ពីកក្កដា ឆ្នាំ២០០៣ ដល់ខែមីនា ឆ្នាំ២០០៥។ ជាប្រធាន នាយកដ្ឋាន ប្រតិបត្តិការ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សីលាធិដី លីមីតធីត ពីខែកុម្ភៈ ឆ្នាំ២០០៥ ដល់ ខែកក្កដា ឆ្នាំ២០០៣។ ជាប្រធានសាខា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សីលាធិដី លីមីតធីត ពីខែមករា ឆ្នាំ២០០០ ដល់ ខែកុម្ភៈ ឆ្នាំ ២០០៥ និង ជាប្រធាន ការិយាល័យស្រុក គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សីលាធិដី លីមីតធីត ពីខែកក្កដា ឆ្នាំ២០០០ ដល់ខែធ្នូ ឆ្នាំ២០០០។

លោក ខាត់ សុខឃ្យឺន

ប្រធាន នាយកដ្ឋានហិរញ្ញវត្ថុ



លោក ខាត់ សុខឃ្យឺន (អាយុ៤០ ឆ្នាំ សញ្ជាតិ ខ្មែរ) មានបទ ពិសោធន៍ច្រើន ជាង១០ឆ្នាំ ក្នុងវិស័យហិរញ្ញវត្ថុ រួមមានធនាគារ ពាណិជ្ជ គ្រឹះស្ថានហិរញ្ញវត្ថុទទួលទ្រាក់បញ្ញើ គ្រឹះស្ថានមិនទទួល ទ្រាក់បញ្ញើ និងជាគ្រូបង្រៀនគ្រប់ទំហំរយៈពេល៧ឆ្នាំ។ គាត់ បានចូលរួមបម្រើការងារគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រសិទ្ធភាព ប្រយោជន៍ កីអិលស៊ី ចាប់ពីខែកក្កដា ឆ្នាំ២០០៨ ដែលមានតួនាទី ជាប្រធាននាយកដ្ឋានសវនកម្មផ្ទៃក្នុង និងបានប្តូរ តួនាទីទៅជាប្រធាននាយកដ្ឋាន ហិរញ្ញវត្ថុវិញចាប់ពី ខែកញ្ញា ឆ្នាំ២០០៩។ មុនចូលបម្រើការងារគ្រឹះស្ថានមីក្រូ ហិរញ្ញវត្ថុ ប្រសិទ្ធភាព ប្រយោជន៍ កីអិលស៊ី គាត់បម្រើការងារជាប្រធាននាយកដ្ឋាន ហិរញ្ញវត្ថុ និងវត្ថុធាតុវិភាគ និង ជាប្រធាននាយកដ្ឋានសវនកម្មផ្ទៃក្នុង គ្រឹះស្ថាន ហិរញ្ញវត្ថុ គ្រែដ កីអិលស៊ី។ ជាប្រធានសវនកម្មផ្ទៃក្នុងជា ធនាគារពាណិជ្ជ ប៊្រយ៉ង់ខ្មែរ កីអិលស៊ី, បានបម្រើការងារជាមន្ត្រីសវនករផ្ទៃក្នុងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុហត្ថា កសិករ, បម្រើការងារជាមន្ត្រីភ្នាក់ងារស្ថាប័នគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេអិមខេ និងរយៈពេលច្រើនឆ្នាំជាគ្រូបង្រៀន។ គាត់បានបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឯក ទេសហិរញ្ញវត្ថុ ជាក្នុងស្រុក និង បានបញ្ចប់វគ្គបណ្តុះបណ្តាលជាក្នុងស្រុកជាច្រើន ដូចជា ភាពជាអ្នកដឹកនាំ មូលដ្ឋានគ្រឹះសវនកម្មផ្ទៃក្នុង ប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុ និង ជំនាញពន្ធ។

លោក កា រដ្ឋឌី

ប្រធាននាយកដ្ឋានសំណង់

លោក កា រដ្ឋឌី អាយុ ៤០ឆ្នាំ សញ្ជាតិកម្ពុជា បានក្លាយជាប្រធាន
 នាយកដ្ឋានសំណង់ចាប់ពីពេលដែលគាត់បានចូលរួមជាមួយក្រុម
 ហ៊ុនរបស់យើងនៅខែដើមខែធ្នូ ឆ្នាំ២០១៩។ បច្ចុប្បន្ន គាត់ទទួលខុស
 ត្រូវចំពោះប្រតិបត្តិការសំណង់នៅនៃអាជីវកម្មមីក្រូហិរញ្ញវត្ថុ
 របស់យើង ដែលរួមបញ្ចូលទាំងការត្រួតពិនិត្យសំណង់ឡើងវិញ
 ការឯកភាពចំពោះកម្ចី និងផ្តល់ការណែនាំដល់បុគ្គលិកដែលចុះធ្វើ
 ការតាមមូលដ្ឋាន។ គាត់បានទទួលសញ្ញាបត្រថ្នាក់បរិញ្ញាបត្រ ផ្នែក
 កសិកម្ម ជំនាញកសិកម្ម ពីសាលាជាតិកសិកម្មព្រៃកលៀប ប្រទេសកម្ពុជា នៅឆ្នាំ
 ២០០៨។ គាត់ក៏បានទទួលសញ្ញាបត្រថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងធុរកិច្ចជំនាញ
 ហិរញ្ញវត្ថុ និងធនាគារ ពីសាកលវិទ្យាល័យហៀលទ្រាយ ប្រទេស កម្ពុជា នៅឆ្នាំ២០១១ ផង
 ដែរ។ គាត់មានបទពិសោធន៍ជាងដប់ប្រាំឆ្នាំនៅក្នុងឧស្សាហកម្មហិរញ្ញវត្ថុ។ គាត់បាន
 ចាប់ផ្តើមអាជីពរបស់គាត់ជាមន្ត្រីសំណង់ជាមួយក្រុមហ៊ុនសីលានិធិលីមីតធីត នៅឆ្នាំ
 ២០០៥។ នៅក្នុងការចាប់អាជីពរបស់គាត់នៅក្នុងក្រុមហ៊ុន សីលានិធិ លីមីតធីត គាត់បាន
 ទទួលបានការដឹកនាំមុខតំណែងជាច្រើនលើកម្នាតដល់មុខតំណែងចុងក្រោយរបស់គាត់ គឺជា
 អនុប្រធាននាយកដ្ឋានសំណង់កម្ពុជានៅឆ្នាំ២០១៦។ នៅចុងឆ្នាំនោះគាត់បានចូលរួមជាមួយ
 សហគ្រិនភាព ក្នុងធានាជាអនុប្រធាននាយកដ្ឋានប្រតិបត្តិមុនពេលផ្លាស់មកកាន់ក្រុម
 ហ៊ុនរបស់យើងនៅចុងឆ្នាំឆ្នាំ២០១៩។



កញ្ញា យ៉ម ស្រីឡុង

ប្រធានហានិភ័យ និងប្រតិបត្តិការ



កញ្ញា យ៉ម ស្រីឡុង បានកើតនៅក្នុងឆ្នាំ ១៩៩២ កញ្ញាបានចូលបម្រើ
 ការងារនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រសិទ្ធភាព ម្នាស់នៃ ភីអិលស៊ី ជា
 ប្រធានហានិភ័យ និងប្រតិបត្តិការ នៅខែកញ្ញា ឆ្នាំ២០២០។ កញ្ញា
 បានបញ្ចប់ថ្នាក់បរិញ្ញាបត្រជំនាញធនាគារ និងហិរញ្ញវត្ថុ ពីវិទ្យាស្ថាន
 ជាតិពាណិជ្ជសាស្ត្រ។ កញ្ញា មានបទពិសោធន៍ច្រើនជា ៥ឆ្នាំក្នុងវិស័
 យមីក្រូហិរញ្ញវត្ថុដែលមានមុខតំណែងជាច្រើនរួមមាន មន្ត្រីសំណង់
 ជំនួយការគណនេយ្យ ជំនួយការប្រតិបត្តិការ និងមន្ត្រីប្រតិបត្តិការនៅគ្រឹះស្ថានមីក្រូ
 ហិរញ្ញវត្ថុរួមមាន ម្នាម៉ៅ ម្នាយនៃន អិលធីឌី និងធី& ម្នា ម្នាយនៃន ភីអិលស៊ី។



លោក ជូ ស៊ីសុវត្ថិ សវនករផ្ទៃក្នុងជាន់ខ្ពស់

លោក ជូ ស៊ីសុវត្ថិ អាយុ ៣២ឆ្នាំ សញ្ជាតិកម្ពុជា បានក្លាយជា
សវនករផ្ទៃក្នុងជាន់ខ្ពស់ចាប់ពីពេលដែលលោកបានចូលរួមមួយ
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រសិទ្ធភាព ប្រាយនៃន ភីអិលស៊ី ជោដើម
ខែសីហា ឆ្នាំ២០២០។ លោកបានបញ្ចប់ការសិក្សាថ្នាក់
បរិញ្ញាបត្រផ្នែកគណនេយ្យ និងហិរញ្ញវត្ថុនៅឆ្នាំ២០០២។



លោកធ្លាប់បានចូលបម្រើការងារជាច្រើនក្នុងវិស័យក្រុមហ៊ុន និង មីក្រូហិរញ្ញវត្ថុនិង
បានចាប់ផ្តើមបម្រើការងារចាប់ពីអំឡុងឆ្នាំ២០០៧ ជាក្រុមហ៊ុនជាចូលដល់តដល់ក្រៅ
ស្រុកមួយ ក្នុងតួនាទីផ្នែកលក់ និងដីដ្យារ។ ជាក្រុមហ៊ុនទេសចរណ៍ក្នុង និងក្រៅ
ប្រទេស ក្នុងតួនាទីជាជំនួយការណ៍ប្រធានរដ្ឋបាល និងគ្រប់គ្រងសំភារៈប្រើប្រាស់នៅ
ឆ្នាំ ២០០៩។ ជាក្រុមហ៊ុនជាភារកិច្ចក្នុងប្រទេស ក្នុងតួនាទីជាជំនួយការណ៍
រ៉ាប់រងនៅឆ្នាំ២០០២។ និងបានចូលបម្រើការងារជាគ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ សហគ្រឹ
នភាព ក្នុងឆ្នាំ២០០៣ ដល់ឆ្នាំ២០០៩។ ក្នុងតួនាទីជាបុគ្គលិករដ្ឋបាលនៅឆ្នាំ
២០០៣។ តួនាទីជាសវនករផ្ទៃក្នុងផ្នែកប្រតិបត្តិការនៅឆ្នាំ២០០៤។ តួនាទីជាជំនួយ
ការប្រធានប្រតិបត្តិនៅឆ្នាំ២០០៥។ តួនាទីជាសវនករផ្ទៃក្នុង ផ្នែកហិរញ្ញវត្ថុនៅឆ្នាំ
២០០៨។ និងតួនាទីចុងក្រោយជាសវនករផ្ទៃក្នុងជាន់ខ្ពស់ ក្នុងឆ្នាំ២០០៩។ មុនចូល
បម្រើការងារជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រសិទ្ធភាព ប្រាយនៃន ភីអិលស៊ី។

លោក ហេង តុលា ប្រធានផ្នែកធនធានមនុស្ស និងរដ្ឋបាល



លោក ហេង តុលា បានចូលបម្រើការងារជាមួយ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រសិទ្ធភាព ម្យ៉ាងនេះ គឺអិលស៊ី ចាប់តាំងពីខែកញ្ញា ឆ្នាំ២០០៣ ក្នុងតួនាទីជា ប្រធានមន្ទីរធនធាន ក្រោយមក គាត់ត្រូវបាន តែងតាំងជា ប្រធានសាខា ជេសាខាភ្នំពេញ ក្នុង ខែមេសា ឆ្នាំ២០១៤។ លោកត្រូវ បានតែងតាំងជា ប្រធានផ្នែក ធនធានមនុស្ស និងរដ្ឋបាល ក្នុងខែឧសភា ឆ្នាំ២០១៦។ គាត់ មានបទពិសោធន៍ការងារជាមន្ទីរធនធាន ជេគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សីលានិច្ច ពី ឆ្នាំ២០០៥ ដល់២០១៣។ គាត់បានបញ្ចប់ថ្នាក់បរិញ្ញាបត្រ ពីសាកលវិទ្យាល័យហៀល ហ្វាយ។ គាត់ក៏បានចូលរួម វគ្គបណ្តុះបណ្តាល និងសិក្សាសាលាជាច្រើន ពាក់ព័ន្ធនឹង មុខតំណែងរបស់គាត់។


លោក ជា សុខលីម ប្រធានផ្នែកព័ត៌មានវិទ្យា

លោក ជា សុខលីម បានចូលបម្រើការងារក្នុង គ្រឹះស្ថានមីក្រូ ហិរញ្ញវត្ថុ ប្រសិទ្ធភាព ម្យ៉ាងនេះ គឺអិលស៊ី ក្នុងឆ្នាំ២០១៤ ជា ប្រធានផ្នែកព័ត៌មានវិទ្យា។ មុនពេលចូលបម្រើការងារជេគ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ ប្រសិទ្ធភាព ម្យ៉ាងនេះ គឺអិលស៊ី គាត់បានបម្រើ ការងារឲ្យក្រុមហ៊ុនបច្ចេកវិទ្យាមួយ ដែលជាក្រុមហ៊ុនផ្គត់ផ្គង់សេវា កម្មប្រព័ន្ធព័ត៌មានវិទ្យាដ៏ធំមួយក្នុងស្រុក អស់រយៈពេល៥ឆ្នាំកន្លះ។ គាត់បានបញ្ចប់ បរិញ្ញាបត្រក្នុងឆ្នាំ២០១០ និងបានចូលរួមវគ្គបណ្តុះបណ្តាលជាច្រើននៅលើផ្នែក ព័ត៌មានវិទ្យា។



ការវិវត្តរបស់បុគ្គលិក និងការកសាងសមត្ថភាពបុគ្គលិក ការអភិវឌ្ឍរបស់បុគ្គលិក

ចំនួនបុគ្គលិករបស់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រសិទ្ធភាព ប្រាយណែន បានកើនដល់ ចំនួន៥៦នាក់នៅក្នុងឆ្នាំ២០២០ ដែលបង្ហាញពី ការកើនឡើងតិចតួចប្រមាណជា ៣,៥៧% បើប្រៀបធៀបជាមួយឆ្នាំមុន។ នៅចុងឆ្នាំ២០២០ ចំនួនបុគ្គលិកជាភារីបាន បង្ហាញចំនួន ២៦,៧២% នៃចំនួនបុគ្គលិកសរុប។ ចំពោះអត្រានៃការចាកចេញរបស់ បុគ្គលិកមានអត្រាទាបជាងឆ្នាំមុនដែលមានការថយចុះពី ៣០,៤៨% មកនៅត្រឹម ២៥,០០%។ ដើម្បីប្រកួតប្រជែងលើទីផ្សារ គ្រឹះស្ថានបានអភិវឌ្ឍកាលនយោបាយ ធនធានមនុស្សដែលច្បាស់លាស់ និងមាន តម្លាភាព និងជីវិតដែលពាក់ព័ន្ធនឹងការ ជ្រើសរើសបុគ្គលិកថ្មី ការវាយតម្លៃបុគ្គលិក តម្លៃតបស្នង និងវិន័យ។



ការវិវត្តរបស់បុគ្គលិក និងការកសាងសមត្ថភាព

ដោយសារការអភិវឌ្ឍបុគ្គលិក និងការកសាងសមត្ថភាពដើរតួនាទីយ៉ាងសំខាន់ក្នុង ការធានាគុណភាព ការងាររបស់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រសិទ្ធភាព ប្រាយណែន បានរៀបចំវគ្គបណ្តុះបណ្តាល សម្រាប់បុគ្គលិកថ្មីដែលត្រូវបាន ជ្រើសរើសដើម្បីធានាថា ពួកគេមានជំនាញគ្រប់គ្រាន់ និងមានសមត្ថភាពក្នុងការបំពេញការងារ របស់ពួកគេ ក៏ដូចជា ជាដ្ឋីឲ្យការងារពួកគេមានប្រសិទ្ធភាព និងមានប្រសិទ្ធផល។ គ្រឹះស្ថានមីក្រូ

ហិរញ្ញវត្ថុ ប្រសិទ្ធភាព ប្រកបដោយនិរន្តរភាព ផ្តល់ជូនការងារដល់អ្នកជំនាញ សម្រាប់ការអភិវឌ្ឍបុគ្គលិក និងការកសាងសមត្ថភាពលើការបណ្តុះបណ្តាល វគ្គបណ្តុះបណ្តាល ថ្មីស្តីពី ផលិតផលថ្មី ឬកាលនយោបាយថ្មី វគ្គបណ្តុះបណ្តាល ឯកទេស និង កម្មវិធីកសាង សមត្ថភាពចាំបាច់។ បុគ្គលិកម្នាក់ៗ ក៏ត្រូវបានផ្តល់ឱកាសដងដែរ ដើម្បីចូលរួមកម្មវិធីសិក្សាផ្ទាល់ ឬកម្មវិធីដែលមានសញ្ញាបត្រ។ វគ្គបណ្តុះបណ្តាលនាគត់ទងទៅនឹងការណែនាំ សម្រាប់បុគ្គលិកដែលបានជ្រើសរើសថ្មីៗ វគ្គបណ្តុះបណ្តាល ភាពទាន់សម័យ ការតម្រង់ទិសលើផលិតផលថ្មី ការវាយតម្លៃកម្ចី ការណែនាំស្តីពីកាលនយោបាយថ្មីដំណាច់សវនកម្ម ការគ្រប់គ្រងធនធានមនុស្ស សិក្ខាសាលាអភិបាលកិច្ចក្រុមហ៊ុនច្បាប់កិច្ចសន្យាដី និងឥណទាន និងជីវិតវិធីច្បាប់ និងកាលនយោបាយធនធានមនុស្សប្រកបដោយប្រសិទ្ធភាព ជីវិតវិធី និងការអភិវឌ្ឍន៍ ដោយខ្លួនឯង សិក្ខាសាលាយុទ្ធសាស្ត្រថ្មីការគ្រប់គ្រងសវនកម្មផ្ទៃក្នុង និងការត្រួតពិនិត្យសម្រាប់គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ និងធនាគារ ការគ្រប់គ្រងហានិភ័យ វិធីសាស្ត្រស្រាវជ្រាវដាក់ស្តែង បទពិសោធន៍ និងដាក់ស្តែងលើការយកពន្ធ អនុវត្តច្បាប់ការងារ និងលក្ខខណ្ឌការងារធនធានមនុស្ស។ កម្មវិធីច្បាប់សម្រាប់ឯកសារស្របច្បាប់លើក្នុង ធនធានមនុស្ស និងអ្នកគ្រប់គ្រងការហ្វឹកហ្វឺនអនុវត្តដាក់ស្តែងលើវិធីគណនាសម្រាប់ការបង្កើនម៉ោង និងការបង់ច្រក់ផ្សេងទៀត ក្រោមច្បាប់ការងារកម្ពុជា ត្រូវបានដំឡើងប្រសិទ្ធភាព នៃការគ្រប់គ្រងលើក្នុងអង្គភាពសន្និសីទស្តីពីធនធានមនុស្សជាដើម។

ផលិតផល និងសេវាកម្ម

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រសិទ្ធភាព ប្រកបដោយនិរន្តរភាព ក៏អិលស៊ី បានបង្កើតនូវផលិតផលឥណទានជាច្រើន ដើម្បីឆ្លើយតបទៅនឹងការបម្រើ សេវា ទៅដល់ប្រជាជនដែលមានចំណូលទាប សហគ្រាសខ្នាតតូច មធ្យម ហើយនិងកសិករ ទាំងនោះតាមតំបន់ដាច់ ស្រយាល និងតំបន់ពាក់កណ្តាលជនបទ។ យោងទៅតាមប្រភពចំណូលអាជីវកម្មរបស់អតិថិជន ពួកគាត់អាច ជ្រើសរើសរបៀបសងបានពីរប្រភេទគឺ ការសងរំលស់ច្រក់ដើម និងការច្រក់ ប្រចាំខែ និង ការសងការច្រក់ប្រចាំខែ និងសងដើមលើកដំបូងត្រឹមត្រូវ។


ឥណទានក្រុម៖

ឥណទានក្រុមត្រូវបានបង្កើតឡើងក្នុងកាលបរិច្ឆេទដើម្បីផ្តល់ប្រាក់កម្ចីនៅ ប្រជាជន ក្រីក្រជាប្រទេសកម្ពុជា ដែលមានចំណូលទាប សហគ្រាសខ្នាតតូច និងកសិករ។ សំរាប់ ឥណទានក្រុមមួយ អាចមានសមាជិកក្រុមចាប់ពី ២នាក់ នៅ ៦នាក់ ហើយ ក្នុងម្នាក់ៗអាចទទួលបានប្រាក់កម្ចីចាប់ពី ៥០ដុល្លារអាមេរិក ដល់ ២៥០ ដុល្លារអាមេរិក សមមូលជា ប្រាក់រៀល ជាមួយនឹងរយៈពេលចាប់ពី១ខែ ដល់ ១២ខែ ជាមួយនឹងរបៀប សងប្រាក់ពីរប្រភេទគឺ សងរំលស់ប្រាក់ ដើម និងការប្រាក់រៀងរាល់ខែ និង សងការ ប្រាក់ប្រចាំខែ ហើយសងប្រាក់ដើមនៅចុងគ្រា។

ឥណទានគោល៖

ឥណទានគោល ត្រូវបានបង្កើតឡើងក្នុងកាលបរិច្ឆេទ ដើម្បីផ្តល់ដល់ប្រជាជនក្រីក្រ និងមធ្យម ដែលពាក់ព័ន្ធនឹង សហគ្រាសខ្នាតតូច និងមធ្យម ហើយនិង កសិករ។ អតិថិជនអាចខ្ចីប្រាក់ ជាលក្ខណៈឯកត្តជន ជាមួយទំហំកម្ចី រហូត ដល់ ៥០.០០០ ដុល្លារអាមេរិក សមមូលជាប្រាក់រៀល ជាមួយនឹងរយៈពេល រហូតដល់ ៦០ខែ និង រៀបសងប្រាក់មានពីរប្រភេទគឺ សងរំលស់ប្រាក់ ដើម និងការប្រាក់រៀងរាល់ខែ និង សងការប្រាក់ប្រចាំខែ ហើយសងប្រាក់ដើមនៅចុងគ្រា ដោយអាស្រ័យទៅតាម ប្រភេទនៃមុខរបរបស់អតិថិជន។

ការគ្របដណ្តប់តំបន់ប្រតិបត្តិការ



លទ្ធផលផ្នែកប្រតិបត្តិការ

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រសិទ្ធភាព ប្រកបដោយនិរន្តរភាព គឺអិលស៊ី ជោគបន្តការរីកចម្រើនក្នុង លក្ខខណ្ឌនៃការពង្រីកចំណូលសាខា និងទំហំនៃទ្រាក់កម្ចី។ ក្នុងអំឡុងឆ្នាំ២០១៧ សាខាថ្មីចំនួន ២បានបង្កើតឡើង គឺសាខាកំពង់ស្ពឺ និងសាខាជើងព្រៃបានធ្វើឲ្យ ដល់ប័ត្រសណ្ឋានកើនចំនួន ១.៥០៥.៦០៧,៣៩ដុល្លារ។ ជោគណាច់ខែធ្នូ ឆ្នាំ២០២០ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រសិទ្ធភាព ប្រកបដោយនិរន្តរភាព គឺអិលស៊ី មានអតិថិជនសកម្មចំនួន ១.០៥២.២៣២ ជាមួយនិងដល់ប័ត្រសណ្ឋាន ចំនួន ៤.១២៨.៧៨៧ដុល្លារ ហើយមានសាខាដែលកំពុងប្រតិបត្តិការចំនួន៤ ដែលមានប្រតិបត្តិ ការដោយស្រុក ខេត្ត ក្រុង និងរាជធានី រួមមាន៖ រាជធានីភ្នំពេញ ខេត្ត តាកែវ (ស្រុកចាម) ខេត្ត កំពង់ស្ពឺ និងខេត្ត កំពង់ចាម (ស្រុកជើងព្រៃ)។

អតិថិជន និងដល់ប័ត្រសណ្ឋាន

ការបញ្ចេញទ្រាក់កម្ចី

ការបញ្ចេញសណ្ឋានជូនអតិថិជនក្នុងឆ្នាំ២០២០ សរុបចំនួន ៤.០៣៤.៤២៤ ដុល្លារ ហើយនិង អតិថិជនសរុបចំនួន ៨៧៥ ឆ្នាំ។ ទ្រាក់កម្ចីទាំងអស់ដែលបានផ្តល់ជូនអតិថិជនគឺពួកគាត់ យកទៅប្រើប្រាស់ក្នុងវិស័យផ្សេងៗ ដូចជា៖ កសិកម្ម ពាណិជ្ជកម្ម សេវាកម្ម ការដឹកជញ្ជូន ការសាងសង់ ប្រើប្រាស់ជាលក្ខណៈគ្រួសារ និងក្នុងការប្រើប្រាស់ផ្សេងៗ។

វិធានការនៃ ការបញ្ចេញទ្រាក់កម្ចី ដល់ប័ត្រសណ្ឋាន និងអតិថិជនសកម្មអំឡុងឆ្នាំ២០២០



ផលប៉ត់ស្តុន


នៅដំណាច់ឆ្នាំ២០២០ ផលប៉ត់ស្តុនមានសរុបចំនួន ៤.១២៨.៧៨៧ ដុល្លារ ដែលមានការថយចុះបន្តិច ប្រមាណជា ១,០២% ធៀបទៅនឹងឆ្នាំ២០១៩។ ផលប៉ត់ស្តុនសរុបគឺបានមកពី ផលប៉ត់ស្តុនកម្ចីជាត្រឹម និងជាឯកត្តជន។

ផលប៉ត់ស្តុន និងអតិថិជនសកម្ម ចាប់ពីឆ្នាំ ២០១៧ ដល់ ២០២០



ការបែងចែកផលប៉ត់ស្តុនតាមប្រភេទមុខរបរ


គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រសិទ្ធភាព ម្យ៉ាងណា ក៏អិលស៊ី បានផ្តល់ប្រាក់កម្ចីទៅតាមប្រភេទនៃផលិតផលផ្សេងៗគ្នា។ នៅដំណាច់ឆ្នាំ ២០២០ ប្រាក់កម្ចីលើវិស័យ កសិកម្ម មានប្រមាណជា ៤,៥៦% នៃផលប៉ត់ស្តុនសរុប ដែលភាគច្រើនពាក់ព័ន្ធនឹង ការដាំដំណាំដូចជា៖ ពោតដំឡូង សណ្តែក ល្ង ស្រែ...។ វិស័យពាណិជ្ជកម្មមានចំនួន៧,៧០% ដែលភាគច្រើនពាក់ព័ន្ធនឹង ការទិញនិងលក់ ពីសកម្មភាពផ្សេងៗក្នុងសហគ្រាសខ្នាតតូច និងមធ្យម។ វិស័យសេវាកម្មមានចំនួន ០,៤៨% ដែលពាក់ព័ន្ធនឹង ការជួលផ្ទះ រត់តាក់ស៊ី ម៉ូតូឌុប...។ វិស័យដឹកជញ្ជូនមាន ០,១០% ដែលពាក់ព័ន្ធនឹងការទិញឡាន ម៉ូតូ ដែលចូលរួមក្នុងសកម្មភាពអាជីវកម្មរបស់អតិថិជន។ វិស័យសាងសង់មាន ១១,៧៩% ពាក់ព័ន្ធនឹង ការជួសជុលផ្ទះ សាងសង់ផ្ទះថ្មី។ វិស័យកម្ចីជាលក្ខណៈគ្រួសារមានចំនួន ៧៥,០០% និង០,៣៨%ដែលតំណាងឲ្យវិស័យផ្សេងៗនៃផលប៉ត់ស្តុនសរុប។



គុណភាពដលប័ត្រច្រាក់កម្ចី

ក្នុងអំឡុងឆ្នាំ២០២០ ប្រសិទ្ធភាព ប្រកាសនៃ ភីអិលស៊ី បានកំណត់នូវការប្តេជ្ញាចិត្ត ដើម្បីធ្វើឲ្យប្រសើរឡើងចំពោះ គុណភាពដលប័ត្រឥណទាន ហើយនិងយកចិត្ត ទុកដាក់ រួមទាំងប្រុងប្រយ័ត្នក្នុងការបញ្ចេញឥណទានផ្សេងៗ។ ជាលទ្ធផល ប្រសិទ្ធភាព ប្រកាសនៃ ភីអិលស៊ី អាចរក្សាបាននូវហានិភ័យឥណទានឲ្យនៅត្រឹម ១,៤៧% ដែល មានការកើនឡើងតិចតួចបើប្រៀបធៀបទៅនឹងឆ្នាំ២០១៩។ លទ្ធផលទទួលបានទាំង នេះគឺដោយយោងទៅលើការតាមដាន និងត្រួតពិនិត្យ លើដលប័ត្រច្រាក់កម្ចីពីគ្រប់ បុគ្គលិក និងការទិតទំប្រឹងប្រែងទៅលើការបណ្តុះបណ្តាល បុគ្គលិកប្រតិបត្តិការ ជា ពិសេសមន្ត្រីឥណទាន និងការបង្កើតជាគោលការណ៍ឥណទាន និងជីវិតវិធី ក្រមសីល ធម៌ បុគ្គលិកនិងការដាក់ទំនងល្អ រវាងបុគ្គលិក និងអតិថិជន ការផ្តោតអារម្មណ៍ និង យកចិត្តទុកដាក់ពីបុគ្គលិកចំពោះអតិថិជន និងដំបូន្មានពីថ្នាក់គ្រប់គ្រង និងក្រុម ប្រឹក្សាភិបាល។ ក្រៅពីនេះ ប្រព័ន្ធមរកត (Morakot) បានផ្តល់ទិន្នន័យលម្អិត និងព័ត៌មាន សម្រាប់បុគ្គលិក និងថ្នាក់គ្រប់គ្រងដើម្បីត្រួតពិនិត្យ វិភាគ និងតាមដានដលប័ត្រច្រាក់ កម្ចីនាពេល វេលា។ ការចូលរួមចំណែកទៅលើគុណភាពនៃដលប័ត្រឥណទាន គឺ វាបានធ្វើឲ្យប្រសើរឡើងនូវបរិយាកាស សេដ្ឋកិច្ចក្នុងប្រទេសដងដែរ។

NPL Trend in 2020



វិញ្ញាបនបត្រ ២០២០



ប្រសិទ្ធភាពហិរញ្ញវត្ថុនៃ ភីអិលស៊ី

របាយការណ៍ហិរញ្ញវត្ថុ

មាតិកា

ទំព័រ

❖ របាយការណ៍របស់ក្រុមប្រឹក្សាភិបាល.....	១ - ៤
❖ របាយការណ៍របស់សវនករឯករាជ្យ.....	៥ - ៨
❖ របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ.....	៩ - ១០
❖ របាយការណ៍លទ្ធផល.....	១១
❖ របាយការណ៍ស្តីពីបម្រែបម្រួលមូលធន.....	១២
❖ របាយការណ៍លំហូរសាច់ប្រាក់.....	១៣ - ១៤
❖ កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ.....	១៥ - ៤០

ប្រសិទ្ធភាព ហ្វាយនែន ភីអិលស៊ី

(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)

របាយការណ៍ក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាល សូមដាក់ជូននូវរបាយការណ៍ប្រចាំឆ្នាំរបស់ខ្លួន ព្រមទាំងរបាយការណ៍ហិរញ្ញវត្ថុដែលបានធ្វើសវនកម្មរបស់ប្រសិទ្ធភាព ហ្វាយនែន ភីអិលស៊ី ហៅកាត់ថា (“ក្រុមហ៊ុន”) សម្រាប់ការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០។

សកម្មភាពចម្បង

សកម្មភាពចម្បងរបស់ ប្រសិទ្ធភាព ហ្វាយនែន ភីអិលស៊ី គឺផ្តល់សេវាឥណទាន និងសេវាកម្មហិរញ្ញវត្ថុផ្សេងៗដល់គ្រួសារដែលមានចំណូលទាបនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ពុំមានការផ្លាស់ប្តូរជាសារវន្តសម្រាប់សកម្មភាពអាជីវកម្មចម្បងរបស់ក្រុមហ៊ុនក្នុងកំឡុងការិយបរិច្ឆេទនេះទេ។

លទ្ធផលនៃប្រតិបត្តិការ

	ដុល្លារអាមេរិក	ពាន់រៀល
ចំណេញសម្រាប់ការិយបរិច្ឆេទ	៩១.០៤៤	៣៦៨.២៧៣

ភាគលាភ

ក្រុមប្រឹក្សាភិបាលមិនបានដាក់ស្នើសុំការទូទាត់នៃភាគលាភសម្រាប់ឆ្នាំហិរញ្ញវត្ថុបច្ចុប្បន្ននោះទេ។

ទុនបម្រុង និងសំវិធានធន

ពុំមានការប្រែប្រួលជាសារវន្តទៅលើទុនបម្រុង និងសំវិធានធននៅក្នុងកំឡុងការិយបរិច្ឆេទលើសពីការបានបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុនោះទេ។

ឥណទានអាក្រក់ និងឥណទានជាប់សង្ស័យ

នៅមុនពេលដែលរបាយការណ៍លទ្ធផល និងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុត្រូវបានរៀបចំឡើង ក្រុមប្រឹក្សាភិបាលបានចាត់វិធានការ ដែលមានមូលដ្ឋានសមរម្យដើម្បីបញ្ជាក់ថា វិធានការទាក់ទងនឹងការលុបចោលនូវឥណទានអាក្រក់ និងការធ្វើសំវិធានធនចំពោះឥណទានជាប់សង្ស័យត្រូវបានធ្វើឡើង ហើយជឿជាក់ថាពុំមានឥណទានអាក្រក់ ត្រូវបានជម្រះចេញពីបញ្ជី និងសំវិធានធនគ្រប់គ្រាន់ត្រូវបានធ្វើឡើងសម្រាប់ឥណទានសង្ស័យ។

នៅថ្ងៃការិយបរិច្ឆេទនៃរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពីហេតុការណ៍ណាមួយ ដែលនឹងបណ្តាលឱ្យការជម្រះចេញពីបញ្ជីនៃឥណទានអាក្រក់ ឬក៏សំវិធានធនចំពោះឥណទានជាប់សង្ស័យនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនមានភាពមិនគ្រប់គ្រាន់ត្រូវបានធ្វើឡើងជាសារវន្តឡើយ។

ទ្រព្យសកម្មចរន្ត

នៅមុនពេលរបាយការណ៍លទ្ធផល និងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុត្រូវបានរៀបចំឡើង ក្រុមប្រឹក្សាភិបាលបានចាត់វិធានការ ដែលមានមូលដ្ឋានសមរម្យដើម្បីបញ្ជាក់ថាបណ្តាទ្រព្យសកម្មចរន្តទាំងឡាយណា ដែល

ទំនងជាមិនអាចបង្វិលមកវិញបានក្នុងប្រតិបត្តិការអាជីវកម្មធម្មតា ដែលបានកត់ត្រានៅក្នុងបញ្ជីគណនេយ្យរបស់ក្រុមហ៊ុន ត្រូវបានកាត់បន្ថយតម្លៃឱ្យនៅត្រឹមតម្លៃដែលរំពឹងទុកថានឹងអាចលក់បាននៅលើទីផ្សារ។

នៅថ្ងៃការិយបរិច្ឆេទនៃរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពីហេតុការណ៍ណាមួយ ដែលនឹងបណ្តាលឱ្យមានការភ័ន្តច្រឡំដល់ការកំណត់តម្លៃទ្រព្យសកម្មចរន្ត នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ថាមានភាពមិនត្រឹមត្រូវឡើយ។

វិធីសាស្ត្រកំណត់តម្លៃ

នៅថ្ងៃការិយបរិច្ឆេទនៃរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពីហេតុការណ៍ណាមួយដែលបានកើតឡើង បណ្តាលឱ្យមានការភ័ន្តច្រឡំ ឬមានភាពមិនត្រឹមត្រូវដល់វិធីសាស្ត្រកំណត់តម្លៃដែលបានអនុវត្តក្នុងមកលើទ្រព្យសកម្ម និងបំណុលនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនឡើយ។

បំណុលយថាហេតុ និងបំណុលផ្សេងៗ

នៅថ្ងៃការិយបរិច្ឆេទនៃរបាយការណ៍នេះពុំមាន៖

- (១) បន្ទុកណាមួយលើទ្រព្យសកម្មរបស់ក្រុមហ៊ុន ដែលបានកើតឡើងដោយសារការដាក់បញ្ចាំសម្រាប់ការធានាចំពោះបំណុលរបស់បុគ្គលណាមួយចាប់តាំងពីដំណាច់ឆ្នាំឡើយ ឬ
- (២) បំណុលយថាហេតុណាមួយរបស់ក្រុមហ៊ុន ដែលបានកើតឡើងតាំងពីដំណាច់ឆ្នាំនេះឡើយ។

តាមយោបល់របស់ក្រុមប្រឹក្សាភិបាល ពុំមានបំណុលយថាហេតុ ឬបំណុលផ្សេងៗដែលត្រូវបានទាមទារឱ្យសងក្នុង រយៈពេល១២ខែ បន្ទាប់ពីថ្ងៃដំណាច់ឆ្នាំ ដែលនឹង ឬអាចមានការប៉ះពាល់ជាសារវន្តដល់លទ្ធភាពរបស់ក្រុមហ៊ុនក្នុងការបំពេញកាតព្វកិច្ចរបស់ខ្លួននៅថ្ងៃដល់កំណត់សងនោះទេ។

ការផ្លាស់ប្តូរនៃហេតុការណ៍

នៅថ្ងៃការិយបរិច្ឆេទនៃរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពីហេតុការណ៍ណាមួយ ដែលបានកើតឡើង ពាក់ព័ន្ធនឹងរបាយការណ៍នេះ ឬរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ដែលអាចបណ្តាលឱ្យមានចំនួនទឹកប្រាក់ដែលបានបង្ហាញក្នុងរបាយការណ៍របស់ក្រុមហ៊ុនមានកំហុសឆ្គងធ្ងន់ធ្ងរនោះទេ។

ប្រតិបត្តិការមិនប្រក្រតី

តាមយោបល់របស់ក្រុមប្រឹក្សាភិបាល លទ្ធផលនៃប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុនក្នុងកំឡុងការិយបរិច្ឆេទនេះមិនបានទទួលរងនូវផលប៉ះពាល់ជាសារវន្តពីខ្ទង់គណនី ប្រតិបត្តិការ ឬព្រឹត្តិការណ៍ខុសប្រក្រតីណាមួយឡើយ។

តាមយោបល់របស់ក្រុមប្រឹក្សាភិបាល នៅចន្លោះចុងការិយបរិច្ឆេទនៃរបាយការណ៍ហិរញ្ញវត្ថុរហូតមកទល់នឹងថ្ងៃ ចេញរបាយការណ៍នេះ មិនមានខ្ទង់គណនីប្រតិបត្តិការ ឬព្រឹត្តិការណ៍ខុសប្រក្រតីណាមួយ ដែលអាចជះឥទ្ធិពលជាសារវន្ត ដល់លទ្ធផលហិរញ្ញវត្ថុរបស់ក្រុមហ៊ុនក្នុងកំឡុងការិយបរិច្ឆេទនេះទេ។

ដើមទុន

ក្រុមហ៊ុនមិនបានបោះផ្សាយភាគហ៊ុនថ្មីនៅចុងការិយបរិច្ឆេទនេះទេ។

ក្រុមហ៊ុនពុំមានកិច្ចសន្យាផ្តល់ភាគហ៊ុនមិនទាន់បោះផ្សាយ និងមិនមានភាគហ៊ុនក្រោមកិច្ចសន្យាផ្តល់សិទ្ធិជាភាគហ៊ុននៃក្រុមហ៊ុននាចុងការិយបរិច្ឆេទនេះទេ។

សមាជិកក្រុមប្រឹក្សាភិបាល

សមាជិកក្រុមប្រឹក្សាភិបាលដែលបាននៅបម្រើការចាប់តាំងពីរបាយការណ៍ចុងក្រោយមានរាយនាមដូចខាងក្រោម៖

- ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី
- លោក ឡុង ពិសី
- លោក គង់ វ៉ារ៉ា

អត្ថប្រយោជន៍របស់ក្រុមប្រឹក្សាភិបាល

ក្នុងកំឡុងពេល និងចុងការិយបរិច្ឆេទហិរញ្ញវត្ថុនេះ ក្រុមហ៊ុនមិនបានចូលរួមជាភាគីក្នុងការរៀបចំណាមួយក្នុងគោលបំណងជួយដល់សមាជិកក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន ឱ្យទទួលបាននូវផលប្រយោជន៍ផ្សេងៗតាមរយៈការទិញភាគហ៊ុន ឬប័ណ្ណបំណុលពីសាមីក្រុមហ៊ុន ឬក្រុមហ៊ុនផ្សេងទៀត។

ចាប់តាំងពីចុងការិយបរិច្ឆេទហិរញ្ញវត្ថុនៃការិយបរិច្ឆេទកន្លងទៅ ក្រុមប្រឹក្សាភិបាលពុំបានទទួល ឬមានសិទ្ធិទទួលនូវអត្ថប្រយោជន៍ណាមួយតាមរយៈការចុះកិច្ចសន្យាដែលបានធ្វើឡើងរវាងក្រុមហ៊ុន ឬរវាងក្រុមហ៊ុនដែលសមាជិកក្រុមប្រឹក្សាភិបាលនោះជាសមាជិក ឬក៏រវាងក្រុមហ៊ុនដែលសមាជិកក្រុមប្រឹក្សាភិបាលនោះមានផលប្រយោជន៍ផ្នែកហិរញ្ញវត្ថុជាសាវ័ន្តនោះទេ លើកលែងតែអត្ថប្រយោជន៍ផ្សេងៗដែលអាចចាត់ទុកថាបានកើតឡើងដោយសារគុណសម្បត្តិនៃប្រតិបត្តិការទាំងនោះដូចបានបង្ហាញក្នុងកំណត់សម្គាល់ទី២៨ នៃរបាយការណ៍ហិរញ្ញវត្ថុ។

ការទទួលខុសត្រូវរបស់ក្រុមប្រឹក្សាភិបាលក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ

ក្រុមប្រឹក្សាភិបាល មានភារកិច្ចធ្វើការបញ្ជាក់អះអាងថារបាយការណ៍ហិរញ្ញវត្ថុត្រូវបានរៀបចំឡើង ដើម្បីបង្ហាញនូវទិដ្ឋភាពពិត និងត្រឹមត្រូវនៃស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុននាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ និងលទ្ធផលនៃប្រតិបត្តិការព្រមទាំងលំហូរសាច់ប្រាក់សម្រាប់ការិយបរិច្ឆេទនេះ។ ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុទាំងនេះ ក្រុមប្រឹក្សាភិបាលត្រូវ៖

- ជ្រើសរើសគោលការណ៍គណនេយ្យសមស្រប ដោយផ្អែកលើការវិនិច្ឆ័យ និងការប៉ាន់ប្រមាណយ៉ាងសមហេតុផល និងប្រកបដោយការប្រុងប្រយ័ត្ន ព្រមទាំងអនុវត្តតាមគោលការណ៍ទាំងនេះឱ្យបានជាប់លាប់។
- អនុលោមទៅតាមគោលការណ៍ស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា សម្រាប់អង្គភាពធុនតូច និងមធ្យម ហៅកាត់ថា (“ស.វ.ហ.អ.ក.ស.ធ.ត.ម”) និងគោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជា ឬប្រសិនបើមានការប្រាសចាកណាមួយក្នុងការបង្ហាញនូវភាពពិត និងត្រឹមត្រូវ ក្រុមប្រឹក្សាភិបាលត្រូវប្រាកដថាការប្រាសចាកទាំងនេះត្រូវបានលាតត្រដាង ពន្យល់ និងកំណត់បរិមាណឱ្យបានត្រឹមត្រូវនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។
- រក្សាទុកកំណត់ត្រាគណនេយ្យឱ្យបានគ្រប់គ្រាន់ និងប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងប្រកបដោយប្រសិទ្ធភាព។
- រៀបចំរបាយការណ៍ហិរញ្ញវត្ថុ ដោយផ្អែកលើមូលដ្ឋាននិរន្តរភាពនៃដំណើរការអាជីវកម្មលើកលែងតែក្នុងករណីសន្មតយ៉ាងសមរម្យថាក្រុមហ៊ុននឹងមិនអាចបន្តធ្វើប្រតិបត្តិការអាជីវកម្មរបស់ខ្លួននាពេលអនាគតដ៏ខ្លី និង
- គ្រប់គ្រង និងដឹកនាំក្រុមហ៊ុនឱ្យមានប្រសិទ្ធភាព និងចូលរួមក្នុងការសម្រេចចិត្តសំខាន់ៗទាំងអស់ដែលមានឥទ្ធិពលជាសាវ័ន្តលើប្រតិបត្តិការ និងស្ថានភាពរបស់ក្រុមហ៊ុន ហើយត្រូវប្រាកដថាការសម្រេចចិត្តលើកិច្ចការទាំងនេះត្រូវបានឆ្លុះបញ្ចាំងយ៉ាងត្រឹមត្រូវនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។

ក្រុមប្រឹក្សាភិបាលអះអាងថាក្រុមហ៊ុនបានអនុវត្តតាមនូវរាល់តម្រូវការខាងលើក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ។

ព្រឹត្តិការណ៍សំខាន់ៗក្នុងការិយបរិច្ឆេទហិរញ្ញវត្ថុនៃរបាយការណ៍

ព្រឹត្តិការណ៍សំខាន់ៗក្នុងការិយបរិច្ឆេទហិរញ្ញវត្ថុនៃរបាយការណ៍ ត្រូវបានបង្ហាញនៅក្នុងកំណត់សម្គាល់ទី៣១ នៃរបាយការណ៍ហិរញ្ញវត្ថុ។

សេចក្តីថ្លែងការណ៍របស់ក្រុមប្រឹក្សាភិបាល

តាមទស្សនៈរបស់ក្រុមប្រឹក្សាភិបាល របាយការណ៍ហិរញ្ញវត្ថុដែលបានភ្ជាប់ចាប់ពីទំព័រទី៩ ដល់ ៤០ បានបង្ហាញនូវទិដ្ឋភាពពិត និងត្រឹមត្រូវនៃស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុននាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ និងលទ្ធផលនៃប្រតិបត្តិការព្រមទាំងលំហូរសាច់ប្រាក់របស់ក្រុមហ៊ុនសម្រាប់ការិយបរិច្ឆេទនាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជាសម្រាប់អង្គភាពធុនតូច និងមធ្យម និងគោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជា។

តាងនាមឱ្យក្រុមប្រឹក្សាភិបាល

ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី
ប្រធានក្រុមប្រឹក្សាភិបាល

រាជធានីភ្នំពេញ
ព្រះរាជាណាចក្រកម្ពុជា
ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១

លោក គង់ ប៊ុននរិន្ទ
អគ្គនាយក

សេចក្តីវាយការណ៍លើរបាយការណ៍ហិរញ្ញវត្ថុ

មតិយោបល់

យើងខ្ញុំបានធ្វើសវនកម្មទៅលើរបាយការណ៍ហិរញ្ញវត្ថុរបស់ ប្រសិទ្ធភាព ហ្វាយនែន ភីអិលស៊ី ហៅកាត់ថា (“ក្រុមហ៊ុន”) រួមមានរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ របាយការណ៍លទ្ធផល របាយការណ៍បម្រែបម្រួលមូលធន និងរបាយការណ៍ លំហូរសាច់ប្រាក់សម្រាប់ការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ព្រមទាំងសេចក្តីសង្ខេបនៃគោលការណ៍គណនេយ្យសំខាន់ៗ និងកំណត់សម្គាល់ផ្សេងៗទៀត ដែលមានបង្ហាញចាប់ពីទំព័រទី៩ ដល់ ៤០។

តាមទស្សនៈរបស់យើងខ្ញុំរបាយការណ៍ហិរញ្ញវត្ថុបានបង្ហាញនូវទិដ្ឋភាពពិត និងត្រឹមត្រូវនៃស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុននាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ និងលទ្ធផលនៃប្រតិបត្តិការព្រមទាំងលំហូរសាច់ប្រាក់សម្រាប់ដំណាច់ឆ្នាំនេះ ដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា សម្រាប់អង្គភាពធុនតូច និងមធ្យម និងគោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជា។

មូលដ្ឋានក្នុងការបញ្ចេញមតិយោបល់

យើងខ្ញុំបានធ្វើសវនកម្មដោយអនុលោមទៅតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា (“ស.ស.អ.ក”)។ ទំនួលខុសត្រូវរបស់យើងខ្ញុំបានធ្វើតាមស្តង់ដារនេះ ត្រូវបានពណ៌នាបន្ថែមក្នុងកថាខណ្ឌ ទំនួលខុសត្រូវរបស់សវនករករណីទៅលើការធ្វើសវនកម្មរបាយការណ៍ហិរញ្ញវត្ថុ នៃរបាយការណ៍របស់យើងខ្ញុំ។ យើងខ្ញុំជឿជាក់ថា ភស្តុតាងសវនកម្មដែលយើងខ្ញុំប្រមូលបានមានភាពគ្រប់គ្រាន់ និងសមស្របសម្រាប់ជាមូលដ្ឋានក្នុងការបញ្ចេញមតិរបស់យើងខ្ញុំ។

ទំនួលខុសត្រូវករណីករណី និងក្រុមសីលធម៌

យើងខ្ញុំមានភាពឯករាជ្យពីក្រុមហ៊ុនដោយគោរពទៅតាម ក្រុមសីលធម៌របស់គណនេយ្យករជំនាញ និងសវនករនៃវិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា (“ក្រុមសីលធម៌”) និងក្រុមសីលធម៌អន្តរជាតិរបស់គណនេយ្យករជំនាញ (រួមទាំងស្តង់ដារអន្តរជាតិនៃករណីករណី) របស់ក្រុមប្រឹក្សាភិបាលស្តង់ដារក្រុមសីលធម៌អន្តរជាតិសំរាប់គណនេយ្យករជំនាញ (“ក្រុមសីលធម៌ IESBA”) ហើយយើងខ្ញុំបានបំពេញនូវទំនួលខុសត្រូវលើក្រុមសីលធម៌ដទៃទៀត ដោយអនុលោមតាមក្រុមសីលធម៌របស់គណនេយ្យករជំនាញនេះផងដែរ។

ព័ត៌មានក្រៅពីរបាយការណ៍ហិរញ្ញវត្ថុ និងរបាយការណ៍របស់សវនករ

ក្រុមប្រឹក្សាភិបាលទទួលខុសត្រូវលើព័ត៌មានផ្សេងទៀត។ ព័ត៌មានផ្សេងៗរួមមានរបាយការណ៍របស់ក្រុមប្រឹក្សាភិបាល ប៉ុន្តែមិនរួមបញ្ចូលនូវរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន និងរបាយការណ៍របស់សវនករករណីយើងខ្ញុំទេ។

តាមមតិយោបល់របស់យើងខ្ញុំ របាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន មិនរួមបញ្ចូលព័ត៌មានផ្សេងៗហើយយើងមិនបានបង្ហាញពីទម្រង់នៃការសន្និដ្ឋានលើការធានាណាមួយឡើយ។

ព័ត៌មានក្រៅពីរបាយការណ៍ហិរញ្ញវត្ថុ និងរបាយការណ៍របស់សវនករ (ត)

ទាក់ទងជាមួយនឹងការធ្វើសវនកម្មរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន យើងខ្ញុំមានទំនួលខុសត្រូវក្នុងការ អាននូវព័ត៌មានផ្សេងៗ និងពិចារណាថាព័ត៌មានផ្សេងៗមានភាពមិនស្របជាសារវន្តជាមួយនឹងរបាយការណ៍ ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ឬក៏ការយល់ដឹងរបស់យើងខ្ញុំទទួលបានពីការធ្វើសវនកម្ម ឬបើមិនដូច្នោះទេកំហុសឆ្គងជា សារវន្តត្រូវបានបង្ហាញ។

ផ្អែកលើកិច្ចការដែលយើងខ្ញុំបានអនុវត្ត ប្រសិនបើយើងខ្ញុំសន្និដ្ឋានថាព័ត៌មានផ្សេងៗមានកំហុសឆ្គងជាសារ វន្ត យើងខ្ញុំតម្រូវឱ្យរបាយការណ៍ពីការពិត តែយើងខ្ញុំមិនមានអ្វីដើម្បីរាយការណ៍ក្នុងករណីនេះទេ។

ទំនួលខុសត្រូវរបស់ក្រុមប្រឹក្សាភិបាលលើរបាយការណ៍ហិរញ្ញវត្ថុ

ក្រុមប្រឹក្សាភិបាលទទួលខុសត្រូវក្នុងការរៀបចំ និងបង្ហាញនូវទិដ្ឋភាពពិត និងត្រឹមត្រូវនៃរបាយការណ៍ ហិរញ្ញវត្ថុ ដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា សម្រាប់អង្គភាពធុន តូច និងមធ្យម និងគោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជា។ ក្រុមប្រឹក្សាភិបាលក៏ទទួលខុសត្រូវក្នុងការត្រួត ពិនិត្យផ្ទៃក្នុង ដែលក្រុមប្រឹក្សាភិបាលកំណត់ថាមានភាពចាំបាច់ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុមិនឱ្យមានការ រាយការណ៍ខុសជាសារវន្តដែលបណ្តាលមកពីការក្លែងបន្លំ ឬកំហុសឆ្គងផ្សេងៗ។

នៅក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ក្រុមប្រឹក្សាភិបាលជាអ្នកទទួលខុសត្រូវក្នុងការវាយ តម្លៃទៅលើលទ្ធភាពប្រតិបត្តិការរបស់ក្រុមហ៊ុន ដោយឈរលើមូលដ្ឋាននិរន្តរភាពនៃដំណើរការអាជីវកម្ម ហើយធ្វើ ការបង្ហាញប្រសិនបើមានកត្តាដែលពាក់ព័ន្ធនឹងនិរន្តរភាពនៃដំណើរការអាជីវកម្ម ហើយប្រើប្រាស់នូវមូលដ្ឋាន គណនេយ្យបែបនិរន្តរភាព ប្រសិនបើក្រុមប្រឹក្សាភិបាលមិនមានបំណងរំលាយក្រុមហ៊ុន ឬបញ្ឈប់ប្រតិបត្តិការ ឬមិន មានជម្រើសប្រាកដណាមួយ ប៉ុន្តែត្រូវតែធ្វើដូច្នោះ។

ទំនួលខុសត្រូវរបស់សវនករឯករាជ្យលើរបាយការណ៍ហិរញ្ញវត្ថុ

គោលបំណងរបស់យើងខ្ញុំគឺដើម្បីទទួលបានអំណះអំណាងយ៉ាងសមហេតុផល ថាតើរបាយការណ៍ហិរញ្ញវត្ថុ ពុំមានកំហុសឆ្គងជាសារវន្តដែលបណ្តាលមកពីការក្លែងបន្លំ ឬការភ័ន្តច្រឡំ និងចេញនូវរបាយការណ៍របស់សវនករឯក រាជ្យដែលមានការបញ្ចេញមតិយោបល់របស់យើងខ្ញុំ។ អំណះអំណាងយ៉ាងសមហេតុផល គឺជាអំណះអំណាងកម្រិត ខ្ពស់ ប៉ុន្តែមិនអាចធានាថាមតិយោបល់របស់សវនកម្មអនុលោមទៅតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា តែងតែ ការពារនូវកំហុសឆ្គងជាសារវន្ត នៅពេលដែលវាកើតមានឡើងនោះទេ។ ភាពខុសឆ្គងដែលបណ្តាលមកពីការក្លែងបន្លំ ឬការភ័ន្តច្រឡំ ត្រូវបានចាត់ទុកជាកំហុសឆ្គងជាសារវន្ត ប្រសិនបើជាលក្ខណៈមួយៗ ឬជាលក្ខណៈរួមផ្គុំ អាចមាន ឥទ្ធិពលលើការសម្រេចចិត្តសេដ្ឋកិច្ចរបស់អ្នកប្រើប្រាស់លើមូលដ្ឋាននៃរបាយការណ៍ហិរញ្ញវត្ថុនេះ។

សេចក្តីវាយការណ៍លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

ជាផ្នែកមួយនៃសវនកម្មដោយអនុលោមទៅតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា យើងខ្ញុំអនុវត្តការវិនិច្ឆ័យដែលមានជំនាញវិជ្ជាជីវៈ និងរក្សាបាននូវការសង្ស័យដែលមានជំនាញវិជ្ជាជីវៈតាមរយៈការធ្វើសវនកម្ម។ យើងបានធ្វើ៖

- កំណត់ និងការវាយតម្លៃហានិភ័យកំហុសឆ្គងជាសារវន្តនៃរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនថាតើការក្លែងបន្លំ ឬការភ័ន្តច្រឡំ និងទទួលខុសត្រូវលើការរៀបចំ និងអនុវត្តតាមនីតិវិធីសវនកម្មអាចឆ្លើយតបទៅនឹងហានិភ័យទាំងនោះ ដើម្បីទទួលបាននូវភស្តុតាងសវនកម្មគ្រប់គ្រាន់ និងសមស្រប ដើម្បីជាមូលដ្ឋានក្នុងការបញ្ចេញមតិយោបល់របស់យើងខ្ញុំ។ ហានិភ័យនៃការមិនរកឃើញកំហុសឆ្គងជាសារវន្ត ជាលទ្ធផលបណ្តាលមកពីការក្លែងបន្លំច្រើនជាងការភ័ន្តច្រឡំ ការក្លែងបន្លំ ដោយសារតែការក្លែងបន្លំអាចពាក់ព័ន្ធនឹងការយុបយិតគ្នា ការលួចបន្លំ ការលួចចោលដោយចេតនា ការបកស្រាយខុស ឬការបំពាននៃការត្រួតពិនិត្យផ្ទៃក្នុង។
- ស្វែងយល់ពីប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងដែលពាក់ព័ន្ធទៅនឹងការធ្វើសវនកម្ម ដើម្បីរៀបចំនីតិវិធីសវនកម្មដែលត្រឹមត្រូវទៅតាមស្ថានភាព ប៉ុន្តែមិនមែនក្នុងគោលបំណងបង្ហាញមតិយោបល់លើប្រសិទ្ធភាពនៃប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងរបស់ក្រុមហ៊ុននោះទេ។
- វាយតម្លៃនូវភាពសមស្របនៃគោលការណ៍គណនេយ្យ និងភាពសមហេតុផលនៃគណនេយ្យប៉ាន់ស្មាន និងកំណត់បង្ហាញពាក់ព័ន្ធដែលបានរៀបចំដោយក្រុមប្រឹក្សាភិបាល។
- ធ្វើសេចក្តីសន្និដ្ឋានលើភាពសមស្របនៃមូលដ្ឋាននិរន្តរភាពគណនេយ្យដែលគណៈគ្រប់គ្រងប្រើប្រាស់ និងផ្អែកលើភស្តុតាងសវនកម្មដែលទទួលបាន ថាតើជាភាពមិនមានច្បាស់លាស់ជាសារវន្តអាចកើតឡើង ដែលទាក់ទងទៅនឹងព្រឹត្តិការណ៍ ឬលក្ខខណ្ឌដែលអាចសង្ស័យយ៉ាងខ្លាំងលើសមត្ថភាពរបស់ក្រុមហ៊ុនក្នុងការបន្តនិរន្តរភាព។ ប្រសិនបើយើងខ្ញុំសន្និដ្ឋានថា ភាពជាសារវន្តមិនមានច្បាស់លាស់កើតឡើង យើងខ្ញុំត្រូវបានទាមទារការយកចិត្តទុកដាក់នៅក្នុងរបាយការណ៍សវនករឯករាជ្យរបស់យើងខ្ញុំ ភ្ជាប់នឹងការបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ប្រសិនបើការបង្ហាញទាំងនោះមិនត្រឹមត្រូវ នោះមតិយោបល់របស់យើងខ្ញុំនឹងកែប្រែ។ ការសន្និដ្ឋានរបស់យើងខ្ញុំ គឺផ្អែកលើភស្តុតាងសវនកម្មដែលទទួលបានរហូតដល់ថ្ងៃចេញរបាយការណ៍សវនករឯករាជ្យរបស់យើងខ្ញុំ។ ទោះបីយ៉ាងណាក៏ដោយ ព្រឹត្តិការណ៍ ឬលក្ខខណ្ឌនាពេលអនាគតអាចនឹងបង្កឱ្យ ក្រុមហ៊ុនបញ្ឈប់នូវនិរន្តរភាពនៃដំណើរការអាជីវកម្មបាន។
- វាយតម្លៃលើភាពគ្រប់គ្រាន់នៃការបង្ហាញទាំងឡាយ រចនាសម្ព័ន្ធ និងមាតិកានៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនរួមមានកំណត់បង្ហាញព័ត៌មាន ថាតើរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនបង្ហាញពីប្រតិបត្តិការ និងព្រឹត្តិការណ៍នៅក្នុងលក្ខខណ្ឌមួយដែលបង្ហាញនូវទិដ្ឋភាពត្រឹមត្រូវដែរឬទេ។

យើងខ្ញុំទាក់ទងជាមួយក្រុមប្រឹក្សាភិបាលពាក់ព័ន្ធនឹងបញ្ហាដទៃទៀតក៏ដូចជា ក៏ដូចជាវិសាលភាពដែលបានគ្រោងទុក និងការកំណត់ពេលវេលានៃការធ្វើសវនកម្ម និងការស្វែងរកការធ្វើសវនកម្មសំខាន់ៗ រួមបញ្ចូលទាំងកង្វះខាតសំខាន់ណាមួយលើប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងដែលបានកត់សម្គាល់ក្នុងកំឡុងពេលធ្វើសវនកម្មរបស់យើងខ្ញុំ។

សេចក្តីរាយការណ៍លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

បញ្ហាផ្សេងៗ

របាយការណ៍នេះត្រូវបានធ្វើឡើង សម្រាប់ភាគហ៊ុនិករបស់ក្រុមហ៊ុនតែប៉ុណ្ណោះ។ យើងខ្ញុំនឹងមិនទទួលខុសត្រូវចំពោះខ្លឹមសារនៃរបាយការណ៍នេះ សម្រាប់បុគ្គលផ្សេងទៀតឡើយ។



ប៊ី ឌី អូ (ខេមបូឌា) ភីអិលធីត

រាជធានីភ្នំពេញ

ព្រះរាជាណាចក្រកម្ពុជា

ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១

របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

	កំណត់ សម្គាល់	២០២០ ដុល្លារអាមេរិក	២០១៩ ដុល្លារអាមេរិក
ទ្រព្យសកម្ម			
សាច់ប្រាក់ក្នុងដៃ	៦	២៥.៥០៣	១០៣.១៦០
សមតុល្យនៅធនាគារជាតិនៃកម្ពុជា	៧	១៤៨.១៩៩	៥៩៩.៤៦៥
សមតុល្យនៅធនាគារផ្សេងៗ	៨	៤២៦.៥៩៥	១.៧២៥.៥៧៧
ឥណទានទៅអតិថិជន	៩	៤.១១៧.៨៣៧	១៦.៦៥៦.៦៥១
គណនីត្រូវទទួលផ្សេងៗ	១០	១៧៣.១០៥	៧០០.២១១
ទ្រព្យសម្បត្តិ និងបរិក្ខារ	១១	៤៥.៦៩៦	១៨៤.៨៤០
ទ្រព្យសកម្មអរូបី	១២	២៥.៩៨៦	១០៥.១១៣
ទ្រព្យសកម្មពន្ធពន្យារ	១៣	២១.១៦០	៨៥.៥៩២
ទ្រព្យសកម្មសរុប		៤.៩៨៤.០៨១	២០.១៦០.៦០៩
បំណុល និងមូលធន			
បំណុល			
ប្រាក់កម្ចី	១៤	១.៣១២.២១២	៥.៣០៧.៨៩៨
គណនីត្រូវបង់ផ្សេងៗ	១៥	៩៦.៥៥១	៣៩០.៥៤៩
បំណុលពន្ធពន្យារ		២០.៦៦៨	៨៣.៦០២
បំណុលសរុប		១.៤២៩.៤៣១	៥.៧៨២.០៤៩
មូលធន			
ដើមទុន	១៦	២.៩១៥.៧៦៦	១១.៧៩៤.២៧៣
បុព្វលាភភាគហ៊ុន		៦៣.០៧៨	២៥៥.១៥១
ដើមទុនផ្សេងៗ	១៧	១៩០.០០០	៧៦៨.៥៥០
ទុនបម្រុង	១៨	១០៣.០៨១	៤១៦.៩៦៣
ប្រាក់ចំណេញរក្សាទុក		២៨២.៧២៥	១.១៤៣.៦២៣
មូលធនសរុប		៣.៥៥៤.៦៥០	១៤.៣៧៨.៥៦០
បំណុល និងមូលធនសរុប		៤.៩៨៤.០៨១	២០.១៦០.៦០៩

របាយការណ៍លទ្ធផល
សម្រាប់ការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

	កំណត់ សម្គាល់	២០២០		២០១៩
		ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
ចំណូលការប្រាក់	១៩	៩១៧.០២១	៣.៧០៩.៣៥០	៩៣២.០១៩
ចំណាយការប្រាក់	២០	(១២៦.៩១៥)	(៥១៣.៣៧១)	(១៣៦.៤២៣)
ចំណូលការប្រាក់សុទ្ធ		៧៩០.១០៦	៣.១៩៥.៩៧៩	៧៩៥.៥៩៦
សំវិធានធនលើឥណទានជាប់សង្ស័យ	៩	(៩.៦៦៤)	(៣៩.០៩១)	(៣០.៨៩៩)
ចំណូលប្រតិបត្តិការផ្សេងៗ	២១	១៤.៨២៩	៥៩.៩៨៣	១៥.១៧៦
ចំណាយប្រាក់បៀវត្ស	២២	(៤៤៣.៥៣៩)	(១.៧៩៤.១១៥)	(៤៣៧.១៤៤)
ចំណាយរំលស់	២៣	(៤៧.២០៨)	(១៩០.៩៥៦)	(៤៧.៣៤៥)
ចំណាយទូទៅ និងរដ្ឋបាល	២៤	(១៨២.៩៧៥)	(៧៤០.១៣៤)	(២២៩.០៤៦)
ចំណេញមុនដកចំណាយពន្ធ		១២១.៥៤៩	៤៩១.៦៦៦	៦៦.៣៣៨
ចំណាយពន្ធលើប្រាក់ចំណេញ	២៥	(៣០.៥០៥)	(១២៣.៣៩៣)	១០.២១៨
ប្រាក់ចំណេញក្នុងការិយបរិច្ឆេទ		៩១.០៤៤	៣៦៨.២៧៣	៧៦.៥៥៦
ចំណូលផ្សេងៗ បន្ទាប់ពីគិតពន្ធរួច		-	-	-
ចំណូលផ្សេងៗសរុបក្នុងការិយបរិច្ឆេទ		៩១.០៤៤	៣៦៨.២៧៣	៧៦.៥៥៦

របាយការណ៍លំហូរសាច់ប្រាក់

សម្រាប់កាលបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

	កំណត់ សម្គាល់	២០២០ ដុល្លារអាមេរិក	ពាន់រៀល	២០១៩ ដុល្លារអាមេរិក
លំហូរសាច់ប្រាក់ពីសកម្មភាពប្រតិបត្តិការ				
ចំណេញមុនពន្ធដារចំណាយពន្ធ		១២១.៥៤៩	៤៩១.៦៦៦	៦៦.៣៣៨
និយ័តកម្ម៖				
សំវិធានធនសម្រាប់ឥណទានជាប់សង្ស័យ	៩	៩.៦៦៤	៣៩.០៩១	៣០.៨៩៩
រំលស់ទ្រព្យសកម្មអរូបី	១២	៨.២៧៥	៣៣.៤៧២	៧.៧៩៤
រំលស់ទ្រព្យសម្បត្តិ និងបរិក្ខារ	១១	៣៨.៩៣៣	១៥៧.៤៨៤	៣៩.៥៥១
ចំណាយការប្រាក់	២០	១២៦.៩១៥	៥១៣.៣៧១	១៣៦.៤២៣
ចំណូលប្រតិបត្តិការមុនពេលបម្រែបម្រួលដើមទុន បង្វិល		៣០៥.៣៣៦	១.២៣៥.០៨៤	២៨១.០០៥
បម្រែបម្រួលដើមទុនបង្វិល៖				
ឥណទានទៅអតិថិជន		៩៨.៦៧៩	៣៩៩.១៥៧	(៧៨.៦២០)
គណនីត្រូវទទួលផ្សេងៗ		(១០.៧៧២)	(៤៣.៥៧៣)	១៤.៩០២
គណនីត្រូវបង់ផ្សេងៗ		៤.៨៥១	១៩.៦២២	(២៥.៨៨១)
សាច់ប្រាក់បានមកពីសកម្មភាពប្រតិបត្តិការ		៣៩៨.០៩៤	១.៦១០.២៩០	១៩១.៤០៦
ពន្ធដែលបានបង់		(១២១.៦៩៥)	(៤៩២.២៥៦)	(១៣២.៤៨២)
ការប្រាក់ដែលបានបង់		(២១.១៣២)	(៨៥.៤៧៩)	(៤០.៥២៧)
សាច់ប្រាក់សុទ្ធទទួលបានពីសកម្មភាពប្រតិបត្តិការ		២៥៥.២៦៧	១.០៣២.៥៥៥	១៨.៣៩៧
លំហូរសាច់ប្រាក់ពីសកម្មភាពវិនិយោគ				
ការទិញទ្រព្យសម្បត្តិ និងបរិក្ខារ	១១	(៤.៤៣២)	(១៧.៩២៧)	(២.៤០០)
ការទិញទ្រព្យសកម្មអរូបី	១២	(១.៤៦៤)	(៥.៩២២)	(៣៨.៩១៣)
សាច់ប្រាក់សុទ្ធដែលប្រើក្នុងសកម្មភាពវិនិយោគ		(៥.៨៩៦)	(២៣.៨៤៩)	(៤១.៣១៣)

របាយការណ៍លំហូរសាច់ប្រាក់

សម្រាប់ការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ (ត)

	កំណត់ សម្គាល់	២០២០		២០១៩
		ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
លំហូរសាច់ប្រាក់ពីសកម្មភាពហិរញ្ញវត្ថុ				
ការដាក់ប្រាក់បញ្ញើមានកាលកំណត់ច្រើនជាង៣ខែ		(៦.០០០)	(២៤.២៧០)	(២៤០.០០០)
ការសងប្រាក់កម្ចី		(៤៦៤.៨២៣)	(១.៨៨០.២០៩)	(៩២៤.០៨៦)
ការបន្ថែមប្រាក់កម្ចី		៣០០.០០០	១.២១៣.៥០០	១.៣២៧.០៣៥
ការបង់ភាគលាភ	២៦	-	-	(៩៤.១០៨)
លំហូរសាច់ប្រាក់សុទ្ធបាន(ប្រើក្នុង)/មកពី សកម្មភាពហិរញ្ញវត្ថុ		(១៧០.៨២៣)	(៦៩០.៩៧៩)	៦៨.៨៤១
កំណើនសុទ្ធនៃសាច់ប្រាក់ និងសាច់ប្រាក់សមមូល				
សាច់ប្រាក់ និងសាច់ប្រាក់សមមូលដើមគ្រា		៧៨.៥៤៨	៣១៧.៧២៧	៤៥.៩២៥
		១២៩.៩៦១	៥២៥.៦៩២	៨៤.០៣៦
សាច់ប្រាក់ និងសាច់ប្រាក់សមមូលចុងគ្រា		២០៨.៥០៩	៨៤៣.៤១៩	១២៩.៩៦១
សាច់ប្រាក់ និងសាច់ប្រាក់សមមូលរួមមាន៖				
	កំណត់ សម្គាល់	២០២០		២០១៩
		ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
សាច់ប្រាក់ក្នុងដៃ	៦	២៥.៥០៣	១០៣.១៦០	៤០.៤៧០
សមតុល្យនៅធនាគារជាតិនៃកម្ពុជា (មិនរួមបញ្ចូលប្រាក់តម្កល់តាមច្បាប់)	៧	២.៤១១	៩.៧៥២	១.៧០៦
សមតុល្យនៅធនាគារផ្សេងៗ	៨	១៨០.៥៩៥	៧៣០.៥០៧	៨៧.៧៨៥
		២០៨.៥០៩	៨៤៣.៤១៩	១២៩.៩៦១

ទំនាក់ទំនង



១. ការិយាល័យកណ្តាល

អាសយដ្ឋាន : អាគារលេខ ១៣២ ផ្លូវ ១៩៣ កែង ៣៨៨ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

អ៊ីមែល : info@prasethpheapfinance.com

ទូរស័ព្ទ : +៨៥៥ ២៣ ៩៧ ០០០០

គេហទំព័រ : www.prasethpheapfinance.com

២. សាខាភ្នំពេញ

អាសយដ្ឋាន : អាគារលេខ ១៣២ ផ្លូវ ១៩៣ កែង ៣៨៨ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

អ៊ីមែល : pnpbm@prasethpheapfinance.com

ទូរស័ព្ទ : +៨៥៥ ២៣ ៩៥៥ ៥៥៦

គេហទំព័រ : www.prasethpheapfinance.com



៣. សាខាបាទី

ផ្លូវជាតិលេខ ២ ភូមិសីហា ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ។

អ៊ីមែល : btibm@prasethpheapfinance.com

ទូរស័ព្ទ : +៨៥៥ ៣២ ៩០០ ៣៣៣

គេហទំព័រ : www.prasethpheapfinance.com

៤. សាខាកំពង់ស្ពឺ

ផ្លូវជាតិលេខ ៤ ភូមិអង្គសេរី សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

អ៊ីមែល : kpsbm@prasethpheapfinance.com

ទូរស័ព្ទ : +៨៥៥ ២៥ ៩៧០ ០០០

គេហទំព័រ : www.prasethpheapfinance.com



៥. សាខាជើងព្រៃ

ផ្លូវជាតិលេខ ៦ ភូមិតាសែន ឃុំសូទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។

អ៊ីមែល : chpbm@prasethpheapfinance.com

ទូរស័ព្ទ : +៨៥៥ ៤២ ៩០០ ៣៣៣

គេហទំព័រ : www.prasethpheapfinance.com





ប្រសិទ្ធភាពហ្វាយនែន
Prasethpheap Finance

